

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ – ៤

របាយការណ៍សវនករឯករាជ្យ

៥ – ៨

របាយការណ៍ហិរញ្ញវត្ថុ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៩

 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

១០

 របាយការណ៍បម្រែបម្រួលមូលធន

១១

 របាយការណ៍លំហូរសាច់ប្រាក់

១២

 កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១៣ – ៩៩

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាបុគ្គលសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

យោងតាមលិខិតលេខ ៨៧.០២៣.១១២៥ ឆ.ត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ចំពោះការរួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ធនាគារ) បានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពីក្រសួងពាណិជ្ជកម្ម សម្រាប់ការអនុម័តលើការចុះបញ្ជី បន្ទាប់ពីរួមបញ្ចូលគ្នា។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនៅលើទំព័រទី ១០ ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានបង់របស់ធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាពិតជាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យគ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានបញ្ជាក់នៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវ ផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍ នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផល ប៉ះពាល់ជាសារវន្តចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាម ដូចខាងក្រោម៖

- | | | |
|-----|---------------------|--|
| ១. | លោក KANG Nam Che | ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤) |
| ២. | លោក JUN Kwi Sang | ប្រធានក្រុមប្រឹក្សាភិបាល (លាលប់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤) |
| ៣. | លោក CHUNG Hui Tae | អភិបាល (លាលប់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤) |
| ៤. | លោក KIM Hyeun Jong | អភិបាល (តែងតាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និង
លាលប់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥) |
| ៥. | លោក KIM Hyun Rae | អភិបាល (តែងតាំងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥) |
| ៦. | លោក អ៊ុំ សមរៀន | អភិបាល |
| ៧. | លោក CHOI Dong Hyun | អភិបាល |
| ៨. | លោក LEE Kyung Cheon | អភិបាលឯករាជ្យ |
| ៩. | លោក PAK Jaehong | អភិបាលឯករាជ្យ |
| ១០. | លោក ច័ន្ទ សុផល | អភិបាលឯករាជ្យ |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការ បង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបាន ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមាន លក្ខណៈសមស្របក្នុងការសន្មតថា ធនាគារនឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង

- v) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក KANG Nam Che
ប្រធានក្រុមប្រឹក្សាភិបាល



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥



**របាយការណ៍សវនករឯករាជ្យ
ជូនភាគទុនិកធនាគារ ខេប៊ីប្រាសាក់ ម.ក**

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) បានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួម រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែម ទៀតនៅក្នុងកថាខណ្ឌ *ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ* នៅក្នុងរបាយការណ៍ សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែល កំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានវត្ថុបន្ថែមទៅតាមតម្រូវការរបស់ធនាគារជាតិនៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យច្រៀងផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករ ដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជា ការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបាន ចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថា វាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។


ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែង បន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយដាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំង នោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិ យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វា មានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីដាក់តែងនីតិវិធីសវនកម្មដែលសម ស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែល បានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យ ជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយ ការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាង ព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវ ធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

៥. ក្រុមហ៊ុន ប្រាយចក្សរ ហាមឌូតើស៍ (ខេមបូឌា)

គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៤		៣១ ធ្នូ ២០២៣	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	៥	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៤៨.១៧៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុរេប្រទានអតិថិជន	៧	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI		៥៣.៧៥៥	២១៦.៣៦៤	៥៣.៧៥៥	២១៩.៥៨៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១២.៣០៦.៦៥៥	៤៩.៥៣៤.២៨៦	១៣.៨២៣.៧០២	៥៦.៤៦៩.៨២៣
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	២០.២៩០.០១៦	៨១.៦៦៧.៣១៤	១៩.៥៦២.១០៩	៧៩.៩១១.២១៥
ទ្រព្យសកម្មអរូបី	១០	៣០.៨០២.១៥៥	១២៣.៩៧៨.៦៧៤	១៦.៤៨០.២៩៣	៦៧.៣២១.៩៩៧
ពន្ធពន្យារជាទ្រព្យសកម្ម	១១	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២
ទ្រព្យសកម្មផ្សេងៗ	១២	៥.០១០.៦៧៨	២០.១៦៧.៩៧៩	៨.២១៦.០៣២	៣៣.៥៦២.៤៩១
ទ្រព្យសកម្មសរុប		៥.៦៤២.៤៥៦.៧៥១	២២.៧១០.៨៨៨.៤២២	៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៤២២.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥
ប្រាក់កម្ចី	១៥	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១
បំណុលកកស្ទះ	៩	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤
ពន្ធលើប្រាក់ចំណូលត្រូវបង់	១៦	៦.៦៤០.៧២២	២៦.៧២៨.៩០៦	២២.៥៣៨.៧៩៤	៩២.០៧០.៨១០
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៧	៥១៩.២៩៦	២.០៩០.១៦៦	៤១១.៧៣១	១.៦៨១.៩២១
បំណុលផ្សេងៗ	១៨	១១.៦២៧.៥៦៩	៤៦.៨០០.៩៦៥	១០.៨៧១.៦០៤	៤៤.៤១០.៥០២
បំណុលបន្ទាប់បន្សំ	១៩	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
បំណុលសរុប		៤.៤៩១.៩៣៩.៩០៨	១៨.០៨០.០៥៨.១២៩	៤.៦០៩.៥៤៤.៦៣៣	១៨.៨២៩.៩៨៩.៨២៦
មូលធន					
ដើមទុន	២០	៦០០.០០០.០០០	២.៤០០.០០០.០០០	៦០០.០០០.០០០	២.៤០០.០០០.០០០
ទុនបម្រុង	២១	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤
ចំណេញរក្សាទុក		៤១៥.៩១៩.០៤២	១.៧២៨.៦៤៣.៣៧៧	៣៥៨.២៦០.៦៦០	១.៤៩២.១៦៣.២១០
ទុនបម្រុងតាមច្បាប់	២២	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(៣៧.០៣៨.៥៦០)	-	៣០.៦៥១.៧៤៤
មូលធនតាមទុតិកសរុប		១.១៥០.៥១៦.៨៤៣	៤.៦៣០.៨៣០.២៩៣	១.០៥៤.៧៥២.០៨២	៤.៣០៨.៦៦២.២៥៥
បំណុល និងមូលធនសរុប		៥.៦៤២.៤៥៦.៧៥១	២២.៧១០.៨៨៨.៤២២	៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៧០៤.៧៩៣.០៦១	២.៨៦៩.២១២.៥៥១	៦៦៧.៧១២.៦២៣	២.៧៤៤.២៩៨.៨៨១
ចំណាយការប្រាក់	២៣	(៣៣៤.២៣១.១៥២)	(១.៣៦០.៦៥៥.០២០)	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)
ចំណូលការប្រាក់សុទ្ធ		៣៧០.៥៦១.៩០៩	១.៥០៨.៥៥៧.៥៣១	៣៤៨.៦២៥.២៦២	១.៤៣២.៨៤៩.៨២៧
ចំណូលកម្រៃជើងសារ	២៤	១.៧៩២.៦៩១	៧.២៩៨.០៤៥	១.៨២៤.៩៩៩	៧.៥០០.៧៤៦
ចំណាយកម្រៃជើងសារ	២៤	(៣.៣៤០.៤២៦)	(១៣.៥៩៨.៨៧៤)	(២.៦៧៤.៧៣៣)	(១០.៩៩៣.១៥៣)
ចំណូលកម្រៃជើងសារសុទ្ធ		(១.៥៤៧.៧៣៥)	(៦.៣០០.៨២៩)	(៨៤៩.៧៣៤)	(៣.៤៩២.៤០៧)
ចំណូលផ្សេងៗ		២១៨.៧៤៣	៨៩០.៥០៣	៣៣០.៦៩៣	១.៣៥៩.១៤៧
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ		៤.៨២៦.៣២២	១៩.៦៤៧.៩៥៧	២.៤៥១.៧១២	១០.០៧៦.៥៣៧
ចំណូលប្រតិបត្តិការផ្សេងៗសរុប		៣៧៤.០៤៩.២៣៩	១.៥២២.៧៩៥.១៦២	៣៥០.៥៥៧.៩៣៣	១.៤៨០.៧៩៣.១០៤
ខាតពីការថយចុះតម្លៃគណនាន	២៥	(១២២.៦៧២.១២៣)	(៤៩៩.៣៩៨.២១៣)	(១២៣.១០២.៨៦៤)	(៥០៥.៩៥២.៧៨៧)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		២៥១.៣៧៧.១១៦	១.០២៣.៣៩៦.៩៤៩	២២៧.៤៥៥.០៦៩	៩៧៤.៨៤០.៣១៧
ចំណាយបុគ្គលិក	២៦	(៩៥.១៣៦.២៧១)	(៣៨៧.២៩៩.៧៥៩)	(៨៦.៧៤៣.៦៤២)	(៣៥៦.៥១៦.៣៦៩)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៧	(១២.៧៨៨.៤៦៩)	(៥២.០៦១.៨៥៧)	(៧.៦៩៦.៦៤០)	(៣១.៦៣៣.១៩០)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(២៣.៤២១.១៩២)	(៩៥.៣៤៧.៦៧៣)	(២៣.៦៧៣.៨០៦)	(៩៧.២៩៩.៣៤៣)
ចំណេញមុនពន្ធលើប្រាក់ចំណូល		១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៥
ចំណាយពន្ធលើប្រាក់ចំណូល	២៩(a)	(២៤.២៧៦.៤២៣)	(៩៨.៨២៩.៣១៨)	(២២.៤២០.៣៩៣)	(៩២.១៤៧.៨១៥)
ចំណេញក្នុងឆ្នាំ		៩៥.៧៦៤.៧៦១	៣៨៩.៨៥៨.៣៤២	៨៦.៩២០.៥៨៤	៣៥៧.២៤៣.៦០០
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦៧.៦៩០.៣០៤)	-	(២០.០១៤.២២៦)
ខាតលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធចេញ		-	(៦៧.៦៩០.៣០៤)	-	(២០.០១៤.២២៦)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		៩៥.៧៦៤.៧៦១	៣២២.១៦៨.០៣៨	៨៦.៩២០.៥៨៤	៣៣៧.២២៩.៣៧៤
ចំណេញរួមសរុប៖					
ម្ចាស់ធនាគារ		៩៥.៧៦៤.៧៦១	៣៨៩.៨៥៨.៣៤២	៨៦.៩២០.៥៨៤	៣៥៧.២៤៣.៦០០
ចំណូលលម្អិតសរុបរួមសរុប៖					
ម្ចាស់ធនាគារ		៩៥.៧៦៤.៧៦១	៣២២.១៦៨.០៣៨	៨៦.៩២០.៥៨៤	៣៣៧.២២៩.៣៧៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ជារបស់ម្ចាស់ធនាគារ											
	ដើមទុន		ទុនបម្រុងមិនសម្រាប់បែងចែក		ចំណេញរក្សាទុក		ទុនបម្រុងតាមច្បាប់		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៤០០.០០០.០០០	១.៦០០.០០០.០០០	-	-	៤២៣.៧៤១.៥០៦	១.៧៤២.២០២.៥៥៤	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧	-	៥០.៦៦៥.៩៧០	៨៥៥.៦១៤.៤៣៣	៣.៥២២.៥៦៤.៦២១
ចំណេញក្នុងឆ្នាំ	-	-	-	-	៨៦.៩២០.៥៨៤	៣៥៧.២៤៣.៦០០	-	-	-	-	៨៦.៩២០.៥៨៤	៣៥៧.២៤៣.៦០០
ផ្ទេរពីទុនបម្រុងតាមច្បាប់	-	-	-	-	២៧.៣២៦.៣០១	១១១.៦២៧.៩៤០	(២៧.៣២៦.៣០១)	(១១១.៦២៧.៩៤០)	-	-	-	-
ខាតលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(២០.០១៤.២២៦)	-	(២០.០១៤.២២៦)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	៤០០.០០០.០០០	១.៦០០.០០០.០០០	-	-	៥៣៧.៩៨៨.៣៩១	២.២១១.០៧៤.១៣៤	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	-	៣០.៦៥១.៧៤៤	៩៤២.៥៣៥.០១៧	៣.៨៥៩.៧៩៣.៩៩៥
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖												
ការប្តូររូបិយប័ណ្ណជាមួយ ធនាគារ គ្មានមិន កម្ពុជា ភីអិលស៊ី	២០.២៧២.២៦៩	៨១.០៨៩.០៧៦	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	-	-	-	-	-	-	១១២.២១៧.០៦៥	៤៤៨.៨៦៨.២៦០
មូលធនកម្មចំណេញរក្សាទុក	១៧៩.៧២៧.៧៣១	៧១៨.៩១០.៩២៤	-	-	(១៧៩.៧២៧.៧៣១)	(៧១៨.៩១០.៩២៤)	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ៖	២០០.០០០.០០០	៨០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	(១៧៩.៧២៧.៧៣១)	(៧១៨.៩១០.៩២៤)	-	-	-	-	១១២.២១៧.០៦៥	៤៤៨.៨៦៨.២៦០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦០០.០០០.០០០	២.៤០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៣៥៨.២៦០.៦៦០	១.៤៩២.១៦៣.២១០	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	-	៣០.៦៥១.៧៤៤	១.០៥៤.៧៩២.០៨២	៤.៣០៨.៦៦២.២៥៥
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៦០០.០០០.០០០	២.៤០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៣៥៨.២៦០.៦៦០	១.៤៩២.១៦៣.២១០	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	-	៣០.៦៥១.៧៤៤	១.០៥៤.៧៩២.០៨២	៤.៣០៨.៦៦២.២៥៥
ចំណេញក្នុងឆ្នាំ	-	-	-	-	៩៥.៧៦៤.៧៦១	៣៨៩.៨៥៨.៣៤២	-	-	-	-	៩៥.៧៦៤.៧៦១	៣៨៩.៨៥៨.៣៤២
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	-	-	(៣៨.១០៦.៣៧៩)	(១៥៣.៣៧៨.១៧៥)	៣៨.១០៦.៣៧៩	១៥៣.៣៧៨.១៧៥	-	-	-	-
ខាតលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(៦៧.៦៩០.៣០៤)	-	(៦៧.៦៩០.៣០៤)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	៦០០.០០០.០០០	២.៤០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៤១៥.៩១៩.០៨២	១.៧២៨.៦៨៥.៣៣៧	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	-	(៣៧.០៣៤.៥៦០)	១.១៥០.៥១៦.៨៤៣	៤.៦៣០.៨៣០.២៩៣
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖	-	-	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ៖	-	-	-	-	-	-	-	-	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦០០.០០០.០០០	២.៤០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៤១៥.៩១៩.០៨២	១.៧២៨.៦៨៥.៣៣៧	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	-	(៣៧.០៣៤.៥៦០)	១.១៥០.៥១៦.៨៤៣	៤.៦៣០.៨៣០.២៩៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់បានពី/ប្រើក្នុងប្រតិបត្តិការ	៣១(ក)	២៥៧.៨៩៤.៩៥៤	១.០៤៩.៨៩០.៣៥៩	(៣០៤.៦៦៤.១០៣)
ការប្រាក់បានទទួល		៦៩៩.៩៦០.០០១	២.៨៤៩.៥៣៧.១៦៤	៦៩៩.៧២៨.៧១៩
ការប្រាក់បានបង់		(៣២៨.៩៥៥.៥៩៧)	(១.៣៣៩.១៧៨.២៣៥)	(២៨៥.៩៩១.៦៣២)
ពន្ធលើប្រាក់ចំណូលបានបង់	១៦	(២៩.៣៣៦.៣៣៩)	(១១៩.៤២៨.២៣៦)	(៤៧.២៤១.៩៤៨)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(៤.៣៦១.៤៣៦)	(១៧.៧៥៥.៤០៦)	(៤.៨២៥.៧៨៩)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៥៩៥.២០១.៥៨៣	២.៤២៣.០៦៥.៦៨៦	១៧.០០៥.២៤៧
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(៣.៦៥៨.៨៩៨)	(១៤.៨៩៥.៣៧៤)	(១០.៥៩៤.៦៣១)
ការទិញទ្រព្យសកម្មអរូបី	១០	(១៦.១៧៨.០០៨)	(៦៥.៨៦០.៦៧១)	(១៥.៥៥៧.៤៧២)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(២៦.៤៩២)	(១០៧.៨៤៩)	-
ការវិនិយោគ NCD		(៨.៨០៥.៣៧៤)	(៣៥.៨៤៦.៦៧៨)	(៥.៥២១.៦៦២)
ការប្រមូលប្រាក់ពីការវិនិយោគ NCD		៥.៦៥០.៨២៩	២៣.០០៤.៥២៥	៥៤៥.៣១៦
ប្រាក់តម្កល់ធានាលើដើមទុន		៧.៥០០.០០០	៣០.៥៣២.៥០០	(២៧.៥០០.០០០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៥.៥១៧.៩៤៣)	(៦៣.១៧៣.៥៤៧)	(៥៨.៦២៨.៤៤៩)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥	៤២៧.៦៨៣.៣០៧	១.៧៤១.០៩៨.៧៤៣	៧៨១.៣៨៣.៤៦១
ការទូទាត់សងប្រាក់កម្ចី		(៩៣២.២៦៧.៧៥១)	(៣.៧៩៥.២៦២.០១៤)	(៧១៦.៩៥៦.១០៣)
ការទូទាត់សងបំណុលបន្ទាប់បន្សំ	១៩	(២០.៥០០.០០០)	(៨៣.៤៥៥.៥០០)	(៣៨.៥០០.០០០)
ការទូទាត់សញ្ញាបណ្ណត្រូវបង់		-	-	(៣០.៩១១.៣០០)
ការទូទាត់ប្រាក់ដើមនៃកតិកាសន្យា		(៧.០៤០.៦៧៧)	(២៨.៦៦២.៥៩៦)	(៦.១២៦.៥៤០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៥៣២.១២៤.១២១)	(២.១៦៦.២៤១.៣៦៧)	(១១.១១០.៤៨២)
កំណើន/(កំហុយ) សាច់ប្រាក់ និងសាច់ប្រាក់				
សមមូលសុទ្ធ		៤៧.៥៩៨.៥១៩	១៩៣.៦១០.៧៣២	(៥២.៧៣៣.៦៨៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨	១៩៨.៣៩៣.៥១៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូលពីការរួមបញ្ចូលតាមផ្លូវ				
ច្បាប់ជាមួយធនាគារ គូកម្ចី កម្ពុជា កីអិលស៊ី		-	-	៨០.២៨៦.៧៥៨
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(១៥.៧៤៤.៤៨៨)	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	២២៧.៥០៥.១០៦	១.១០០.៨៤៨.០៥២	៩២២.៩៩១.៨០៨

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ បានលាតត្រដាងក្នុងកំណត់សម្គាល់ផ្សេងៗ មានដូចខាងក្រោម៖

- ការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ - កំណត់សម្គាល់ ៩។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១. ព័ត៌មានទូទៅ

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គឺជាធនាគារពាណិជ្ជមានអាជ្ញាបណ្ណដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០១១៥៧ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ២១២ ផ្លូវលេខ ២៧១ សង្កាត់ ទួលទំពូង ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

យោងតាមលិខិតលេខ ៨៧.០២៣.១១២៥ ឆ.ត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ចំពោះការរួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ធនាគារ) បានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពីក្រសួងពាណិជ្ជកម្ម សម្រាប់ការអនុម័តលើការចុះបញ្ជី បន្ទាប់ពីរួមបញ្ចូលគ្នា។

ធនាគារគឺជាបុគ្គលសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., (KB) ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត

កំណត់សម្គាល់នេះផ្តល់នូវបញ្ជីនៃគោលការណ៍គណនេយ្យជាសារវន្ត ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុនៃឧបករណ៍មូលធនដែលវាស់វែងតាមតម្លៃសមស្រប។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មាន មានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

២.២ ស្តង់ដាគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដាគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដា និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ៖

- ការធ្វើចំណាត់ថ្នាក់បំណុលជាបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង ឬ បំណុលរយៈពេលវែងដែលមានលក្ខខណ្ឌ - វិសោធនកម្ម CIAS 1
- បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់មកវិញ - វិសោធនកម្ម CIFRS 16 និង
- ការរៀបចំហិរញ្ញប្បទានសម្រាប់អ្នកផ្គត់ផ្គង់ - វិសោធនកម្ម CIAS 7 និង CIFRS 7

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្ម CIFRS 9 និង CIFRS 7
- CIFRS 19 ការលាតត្រដាងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានការទទួលខុសត្រូវជាសាធារណៈ

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ (ត)

ស្តង់ដារគណនេយ្យនិងវិសោធនកម្មស្តង់ដារគណនេយ្យទាំងនេះ មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ – CIFRS 18
CIFRS 18 នឹងជំនួស CIAS 1 ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដារថ្មីចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារនឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តត្រលប់ថយក្រោយត្រូវបានតម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦ នឹងត្រូវវាយការណ៍ឡើងវិញ អនុលោមតាម CIFRS 18 ។

២.៣ គោលការណ៍នៃការរួមបញ្ចូលអាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរួម

យោងតាមវិធីសាស្ត្រគណនេយ្យ predecessor សម្រាប់ការរួមបញ្ចូលអាជីវកម្ម ធនាគារទទួលទ្រព្យសកម្មនិងបំណុល (ទ្រព្យសកម្មសុទ្ធ) ពីអង្គភាពមួយទៀត (អ្នកទទួល) ក្រោមការគ្រប់គ្រងរួម និងទទួលស្គាល់លើកដំបូងនូវទ្រព្យសកម្មនិងបំណុលដែលបានផ្ទេរ តាមតម្លៃយោង នៅក្នុងគណនីរបស់អ្នកទទួល នាការលបរិច្ឆេទផ្ទេរ។ មិនមានទ្រព្យសកម្ម ឬបំណុល ត្រូវបានរាយការណ៍ឡើងវិញឱ្យស្មើនឹងតម្លៃសមស្របរបស់វា នាការលបរិច្ឆេទផ្ទេរទេ។

នៅពេលដែលមិនមានកេរ្តិ៍ឈ្មោះអាជីវកម្មត្រូវបានទទួលស្គាល់ក្នុងគ្រាមុន នៅកម្រិតអង្គភាពខ្ពស់ជាងគេបំផុតដែលមានការគ្រប់គ្រងរួមគ្នា នោះពេលរួមបញ្ចូលគ្នាក៏មិនមានការកត់ត្រាកេរ្តិ៍ឈ្មោះអាជីវកម្មដែរ។ ចំនួនលម្អៀងរវាងចំណាយប្រតិបត្តិការ និងតម្លៃយោងរបស់ទ្រព្យសកម្មសុទ្ធ ត្រូវបានកាត់ត្រាជាទុនបម្រុងនៅក្នុងមូលធន។

ធនាគារសម្រេចជ្រើសរើសវិធីសាស្ត្រពេលអនាគត ដោយសាររបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ មិនបានឆ្លុះបញ្ចាំងពីលទ្ធផលរបស់អ្នកទទួល សម្រាប់ការិយបរិច្ឆេទមុនកាលបរិច្ឆេទផ្ទេរទេ។ ដូចនេះ ចំនួនប្រៀបធៀបសម្រាប់ឆ្នាំមុន មិនត្រូវបានរាយការណ៍ឡើងវិញ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៤ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចមូលដ្ឋានដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្ត ចំពោះប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទរាយការណ៍ ហើយមូលធនរបស់ភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទប្រតិបត្តិការនោះ។ លម្អៀងពីការប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ អត្រាមធ្យមគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧១ រៀល (២០២៣ ៖ ៤.១១០ រៀល) ហើយអត្រាថ្ងៃបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០២៥ រៀល (២០២៣ ៖ ៤.០៨៥ រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាចបង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅក្នុងចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងបន្តបន្ទាប់តាមតម្លៃសមស្រប ក្នុង OCI និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់

ចំពោះការវិនិយោគឧបករណ៍មូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារបានជ្រើសរើសការទទួលស្គាល់លើកដំបូង ដើម្បីកត់ត្រាការវិនិយោគមូលធន តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)។

ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់ នាកាលបរិច្ឆេទជួញដូរជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញ ឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏បន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាម សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងទុកលើទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ឃ) ការថយចុះតម្លៃ (ត)

ធនាគារបានអនុវត្តវិធីសាស្ត្រប្រតិបត្តិការដំណាក់កាល ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្រប្រតិបត្តិការដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើង នោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយអាយុកាល ដែលទាក់ទងនឹងប្រូបាបនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពោលគឺ ឆ្លុះបញ្ចាំងពីអាយុកាលនៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃឥណទាន នៅពេលដែលមានព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះចំនួនមានហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដករំលស់ (កាត់កងជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL ត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ-ខាត។

សូមយោងទៅកំណត់សម្គាល់ ៣៤.១.គ ស្តីពី ហានិភ័យឥណទាន នៅក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ចំពោះសេចក្តីលម្អិតនៃការវាស់វែង ECL ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.២ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ ក្លាយជាកាតីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី មូលបត្របំណុល បំណុលបន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានសងរំលស់អស់ ឬបើមិនដូច្នោះទេវាត្រូវបានសងផ្តាច់អស់។

២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាឥណទានណាមួយ តាមអត្រាក្រោមអត្រាទីផ្សារទេ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលនូវឥណទាន និងកិច្ចសន្យាមិនទាន់ដកប្រាក់ ធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះបានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលបណ្តុំការខាតឥណទានរំពឹងទុក លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសម្បត្តិនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យវាបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្ទង់នៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែលត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសម្បត្តិ នៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានវាយតម្លៃដំបូងរបស់ទ្រព្យសម្បត្តិដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការវិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសម្បត្តិ ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

អាយុកាលប្រើប្រាស់	
សង្ហារឹមការិយាល័យ	៥ឆ្នាំ
គ្រឿងម៉ាស៊ីនការិយាល័យ	៤ឆ្នាំ
រថយន្ត និងទោចក្រយានយន្ត	ពី ៤ឆ្នាំ ទៅ ៥ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារបន្ទាប់បន្សំ	៤ ឆ្នាំ
បរិក្ខារទំនាក់ទំនង	៤ ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងចំរើនវេលាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វា

តម្លៃសំណល់របស់ទ្រព្យសម្បត្តិ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសមស្រប ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទរាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសម្បត្តិមួយត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសម្បត្តិនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានពី៥ឆ្នាំទៅ១០ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាគ្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១១ អត្ថប្រយោជន៍បុគ្គលិក

- i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកាត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។
- ii) បង្គរប្រាក់បំណាច់ការងារ
នេះគឺជាបង្គរប្រាក់បំណាច់ការងារ សម្រាប់បុគ្គលិកដែលមានកិច្ចសន្យាមានចីរវេលាកំណត់ ដែលមានសិទ្ធិទទួលបាន ៥% នៃតម្លៃសរុបក្នុងកិច្ចសន្យានៅពេលបញ្ចប់នៃកិច្ចសន្យា។ បង្គរប្រាក់បំណាច់ការងារនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច នាការិយបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១១ អត្ថប្រយោជន៍បុគ្គលិក (ត)

iii) របបប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកាត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

iv) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យបុគ្គលិក ដែលមានកិច្ចសន្យាការងារមិនមានថិរវេលាកំណត់ ដូចខាងក្រោម៖

ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកាត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

២.១២ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនាថ្លៃដើមដករំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ-ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុ កាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្របចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រា ការប្រាក់មានប្រសិទ្ធភាព ធនាគារបានកាត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទានរំពឹងទុកទេ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១២ ចំណូល និងចំណាយការប្រាក់ (ត)

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៣ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.១៤ ភតិសន្យា

ធនាគារជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាភតិសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកថាជាថ្លៃតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការលក់រំលែកដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៤ ភតិសន្យា (ត)

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារប្រើអត្រាប្រាក់កម្ចីចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ថិរវេលាជួល ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យាដែលមានរយៈពេលខ្លីត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៥ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ច នោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃ កាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយ ការប្រាក់។

២.១៦ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬឥណទានពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធ ពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួន លម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបាន អនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្ម ពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធ ទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវ បានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៧ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារាចរណែនាំលេខ ធ៧-០២១-២៣១៤ឆ.ក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ធ៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសំវិធានធនសរុប។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ការបំពេញបន្ថែម - topping up នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រុឌទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡើយ ជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

សំវិធានធនតាមច្បាប់ត្រូវបានគណនាដោយគុណអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ NBC ជាមួយនឹងតម្លៃយោងដុលដែលផ្អែកតាម CIFRS។ អត្រាទាំងនេះមានដូចតទៅ៖ ឥណទានធម្មតា ១% ឥណទានឃ្លាំមើល ៣% ឥណទានក្រោមស្តង់ដារ ២០% ឥណទានសង្ស័យ ៥០% និងឥណទានបាត់បង់ ១០០%។

២.១៨ ការបង្កតម្លៃលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កតម្លៃពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ធនាគារធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

i) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការវាស់វែង ECL ត្រូវបានលម្អិតបន្ថែមទៀត នៅក្នុងកំណត់សម្គាល់ ៣៤.១(គ)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទាន និងបុរេប្រទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍អំពីអនាគត។

ii) ការវិនិច្ឆ័យសំខាន់ៗក្នុងការកំណត់ចំណេញរំលោភ

ក្នុងការកំណត់ចំណេញរំលោភ គណៈគ្រប់គ្រងពិចារណាទៅលើអង្គហេតុ និងកាលៈទេសៈទាំងអស់ ដែលបង្កើតនូវសម្បទានផ្នែកសេដ្ឋកិច្ច ដើម្បីកំណត់អំពីជម្រើសក្នុងការបន្តការជួល ឬមិនកំណត់ជម្រើសក្នុងការបញ្ឈប់ការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញរំលោភ ប្រសិនបើភតិសន្យានោះមានភាពសមហេតុផលជាក់លាក់ក្នុងការបន្ត (ឬ មិនបញ្ឈប់) តែប៉ុណ្ណោះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ (ត)

iii) ការពិន័យចំពោះការទូទាត់សងគណនេយ្យមុនកាលកំណត់

ធនាគារគិតប្រាក់ពិន័យសម្រាប់ការទូទាត់សងគណនេយ្យមុនកាលកំណត់ ក្នុងរយៈពេលហាមឃាត់។ ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ពេញមួយអាយុកាលនៃគណនេយ្យ គួរតែរួមបញ្ចូលការប៉ាន់ស្មានប្រាក់ពិន័យ។ ទោះជាយ៉ាងនេះក្តី ដោយសារការកំណត់ចំពោះការប៉ាន់ស្មានចំនួនប្រាក់ពិន័យ និងរយៈពេលរបស់វា ដូចនេះវាមិនអាចត្រូវបានវាស់វែងឱ្យទុកចិត្តបាន នាពេលទទួលស្គាល់គណនេយ្យលើកដំបូងទេ។ ប្រាក់ពិន័យមិនមានចំនួនជាសាមញ្ញទេ បើប្រៀបធៀបទៅនឹងតម្លៃសមស្របនៃគណនេយ្យបុគ្គលនាពេលទទួលស្គាល់លើកដំបូង។ ការទទួលស្គាល់ប្រាក់ពិន័យពីគណនេយ្យដែលបានទូទាត់សងមុនកាលកំណត់ នៅពេលដែលមានប្រតិបត្តិការកើតឡើង គឺជាការប៉ាន់ស្មានចំណូលការប្រាក់ដ៏ល្អបំផុត។

iv) បំណុលយថាហេតុ

ធនាគារបានទទួលការកំណត់ពន្ធពេញលេញឡើងវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំពោះការធ្វើសវនកម្មពន្ធសម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនពន្ធដែលបានកំណត់ឡើងវិញ រួមមាន ពន្ធកាត់ទុក ពន្ធបន្ថែម និងការប្រាក់ សរុបចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។ គណៈគ្រប់គ្រងបានពិគ្រោះយោបល់ជាមួយទីប្រឹក្សាផ្នែកពន្ធរបស់ធនាគារ និងវាយតម្លៃថា វាមានឱកាសតិចតួច និងមិនមានភាពប្រាកដថាធនាគារត្រូវបង់តាមចំនួនដែលបានកំណត់ឡើងវិញនេះទេ ហើយពេលវេលាអាចទុកចិត្តបាន និងការប៉ាន់ស្មានអំពីលំហូរចេញ មិនអាចធ្វើឡើងបានទេ។ ចំនួនដែលបានកំណត់ឡើងវិញ មិនត្រូវបានទទួលស្គាល់ជាបំណុលទេ ប៉ុន្តែត្រូវបានលាតត្រដាងជាបំណុលពន្ធយថាហេតុ (កំណត់សម្គាល់ ៣២)។

v) ចំណាយអាចកាត់កងពន្ធបាន

គណៈគ្រប់គ្រងបានវាយតម្លៃ និងបានប្រើមូលដ្ឋាននៃការបកស្រាយនាពេលបច្ចុប្បន្នចំពោះបទប្បញ្ញត្តិពន្ធ ដែលបានចូលជាធរមាន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីគណនាពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ រួមទាំងចំណាយដែលអាចកាត់កងពន្ធបាន។ គណៈគ្រប់គ្រងវាយតម្លៃពីមួយគ្រាទៅមួយគ្រា អំពីស្ថានភាពនៅក្នុងលិខិតប្រកាសពន្ធ ទាក់ទងនឹងស្ថានភាពដែលត្រូវបកស្រាយបទប្បញ្ញត្តិពន្ធ។ ធនាគារកត់ត្រាសំវិធានធនក្នុងចំនួនសមស្រប តាមមូលដ្ឋាននៃចំនួនដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធ (កំណត់សម្គាល់ ២៩)។

៤. សាច់ប្រាក់ក្នុងដៃ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ				
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៧៧.៣៧៧.៩១៣	៣១១.៤៤៦.១០០	៧៨.០៤៣.២២៩	៣១៨.៨០៦.៥៩១
ប្រាក់រៀល	២៣.៤១៨.០២០	៩៤.២៥៧.៥៣១	៣៦.២៤១.២៥២	១៤៨.០៤៥.៥១៤
ប្រាក់បាត	២៣១.០១១	៩២៩.៨១៩	៣០៨.៨០១	១.២៦១.៤៥២
	<u>១០១.០២៦.៩៤៤</u>	<u>៤០៦.៦៣៣.៤៥០</u>	<u>១១៤.៥៩៣.២៨២</u>	<u>៤៦៨.១១៣.៥៥៧</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
គណនីទូទាត់	៣៦.០២៦.៣០៣	១៤៥.០០៥.៨៧០	៤៨.៧០៧.៩៥៨	១៩៨.៩៧២.០០៩
គណនីចរន្ត	៤៣.៥៧៧.៣៤៥	១៧៥.៣៩៨.៨១៤	៤២.២៧៤.២៤៥	១៧២.៦៩០.២៩១
មូលបត្រអាចជួញដូរបាន	៨.៨០៥.៣៧៤	៣៥.៤៤១.៦៣០	៨.១៨១.១៤៧	៣៣.៤១៩.៩៨៥
	៨៨.៤០៩.០២២	៣៥៥.៨៤៦.៣១៤	៩៩.១៦៣.៣៥០	៤០៥.០៨២.២៨៥
ប្រាក់កម្ចីករតាមច្បាប់				
ទុនបម្រុងកាតព្វកិច្ច	២៩៥.២៦៥.៤៥១	១.១៨៨.៤៤៣.៤៤០	៣៧៩.៣២១.៥១៥	១.៥៤៩.៥២២.៣៨៩
ប្រាក់កម្ចីករធានាលើដើមទុន	៦០.០០០.០០០	២៤១.៥០០.០០០	៦៧.៥០០.០០០	២៧៥.៧៣៧.៥០០
	៣៥៥.២៦៥.៤៥១	១.៤២៩.៩៤៣.៤៤០	៤៤៦.៨២១.៥១៥	១.៨២៥.២៦៥.៨៨៩
	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៨៨.១៧៤
រយៈពេលខ្លី	៣៨៣.៦៧៤.៤៧៣	១.៥៤៤.២៨៩.៧៥៤	៤៧៨.៤៨៤.៨៦៥	១.៩៥៤.៦១០.៦៧៤
រយៈពេលវែង	៦០.០០០.០០០	២៤១.៥០០.០០០	៦៧.៥០០.០០០	២៧៥.៧៣៧.៥០០
	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៨៨.១៧៤

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	គ្មាន	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន
មូលបត្រអាចជួញដូរបាន		
ប្រាក់ដុល្លារអាមេរិក	១,១៨%	១,០០% - ២,៨០%
ប្រាក់រៀល	១,០០% - ១,៤០%	០,៣០% - ១,៣៥%
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់កម្ចីករធានាលើដើមទុន	១,៣៣%	១,៣៣%

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧% សម្រាប់ប្រាក់រៀល និង ៧% សម្រាប់រូបិយប័ណ្ណផ្សេងៗ (២០២៣ ៖ ៧% សម្រាប់ប្រាក់រៀល និង ៩% សម្រាប់រូបិយប័ណ្ណផ្សេងៗ) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីករជាប្រាក់រៀល និងរូបិយប័ណ្ណបរទេសផ្សេងៗរបស់ធនាគារ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន មិនមានការប្រាក់ទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា (ត)

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធានាលើដើមទុនចំនួន ១០% នៃដើមទុន។ ប្រាក់តម្កល់នេះអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ				
ធនាគារក្នុងប្រទេស	៦.៨១២.៩០៧	២៧.៤២១.៩៥១	១១.០២៤.៩០៩	៤៥.០៣៦.៧៥៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ				
ធនាគារក្រៅប្រទេស	៨៦.០៦១.៦០៧	៣៤៦.៣៩៧.៩៦៨	៦.៨១៥.៨៧៥	២៧.៨៤២.៨៤៩
	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
ដក៖				
សំវិធានធនសម្រាប់ការខាតសមតុល្យ				
នៅធនាគារផ្សេងៗ	(៨៥.៤០៣)	(៣៤៣.៧៤៧)	(១៣.៨៩៨)	(៥៦.៧៧៣)
	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩

ខ. វិភាគតាមប្រភេទគណនី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៧.៦៣៥.៥៦៣	៣០.៧៣៣.១៤១	១៧.១០១.០៤៨	៦៩.៨៥៧.៧៨០
គណនីសន្សំ	១៨៩.៣៤៩	៧៦២.១៣០	៧៣៩.៧៣៦	៣.០២១.៨២២
ប្រាក់បញ្ញើមានកាលកំណត់	៨៥.០៤៩.៦០២	៣៤២.៣២៤.៦៤៨	-	-
	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
ដក៖				
សំវិធានធនសម្រាប់ការខាតគណនី				
រំពឹងទុក	(៨៥.៤០៣)	(៣៤៣.៧៤៧)	(១៣.៨៩៨)	(៥៦.៧៧៣)
	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (ត)
- គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
រយៈពេលវែង	-	-	-	-
	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
ដក៖				
សំវិធានធនសម្រាប់ការខាតឥណទាន				
រំពឹងទុក	(៨៥.៤០៣)	(៣៤៣.៧៤៧)	(១៣.៨៩៨)	(៥៦.៧៧៣)
	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីបន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ១,២៥%	០% - ១,៥០%
ប្រាក់រៀល	០% - ១,២៥%	០% - ១,៥០%
ប្រាក់យន្ត	០% - ០,៣៥%	០% - ០,៣៥%
ដុល្លារអូស្ត្រាលី អឺរ៉ូ ផោន យ៉េន រ័ន ដុល្លារសិង្ហបុរី បាត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ០,៥០%	០% - ០,៥០%
ប្រាក់រៀល	០% - ០,១០%	០% - ០,២០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	៣,០០% - ៤,៣០%	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. ឥណទាន និងបុរេប្រទានចាស់ចែកតាមថ្លៃដើមដករំលស់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមថ្លៃដើមដករំលស់				
ឥណទានពាណិជ្ជកម្ម	២.៩២៥.៥៩១.៨៨៥	១១.៧៧៥.៥០៧.៣៣៧	៣.០៦៧.០៣៧.០៩៤	១២.៥២៨.៨៤៦.៥២៨
ឥណទានវិបារូបន៍	៦.៥៦១.៩០៩	២៦.៤១១.៦៨៤	៨.៤១៩.៤៥៣	៣៤.៣៩៣.៤៦៦
ឥណទានចំពោះអ្នកប្រើប្រាស់				
ឥណទានតេឡេកូម	៨៦២.៣០៥.៩៦៧	៣.៤៧០.៧៨១.៥១៧	៧១២.១៦០.៤២៧	២.៩០៩.១៧៥.៣៤៤
ឥណទានយានយន្ត	៣៤៩.៨២៧.៧០៦	១.៤០៨.០៥៦.៥១៧	៣៣៦.២៥០.៧២៦	១.៣៧៣.៥៨៤.២១៦
ឥណទានបុគ្គលិក	១១.២៥៧.៥២៩	៤៥.៣១១.៥៥៤	៦.៣៨៣.៦៨៨	២៦.០៧៧.២០២
ឥណទានឯកជន	១.០២១.០២១.២៧២	៤.១០៩.៦១០.៦២០	៩៣៦.២២៥.៩៩៦	៣.៨២៤.៤៨៣.១៩៤
ឥណទានដុលស្រប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
សំវិធានធនសម្រាប់ការខាតបង់	(២៥០.៩៣៣.៦៨៣)	(១.០១០.០០៨.០៧៥)	(១៦០.៤៣០.០៤៨)	(៦៥៥.៣៥៦.៧៤៦)
ឥណទានសុទ្ធសរុប	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	១៨.៥៩៥.៣១៧	៧៤.៨៤៦.១៥១	១៧.៤១៤.៨៤១	៧១.១៣៩.៦២៥
ECL ពេញមួយអាយុកាល - មិនមាន				
ការថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី២)	៩.០៤២.១៩០	៣៦.៣៩៤.៨១៥	២២.០១២.៦៧២	៨៩.៩២១.៧៦៥
ECL ពេញមួយអាយុកាល - មានការ				
ថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី៣)	២២៣.២៩៦.១៧៦	៨៩៨.៧៦៧.១០៩	១២១.០០២.៥៣៥	៤៩៤.២៩៥.៣៥៦
	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. ឥណទាន និងបុរេប្រទានចាស់ថែទាំតាមផ្ទៃដើមជករំលស់ (ត)

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក លើឥណទានអតិថិជន ក្នុងអំឡុងពេលបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦	៥៣.៩៦៣.៣៧៨	២២២.១៦៧.២២៧
ទទួលស្គាល់ក្នុងចំណេញ-ខាត	១២៧.៦៣១.៧៦២	៥១៩.៥៨៨.៩០៣	១២៧.២៦០.៤៦៥	៥២៣.០៤០.៥១១
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៤.២៨៨.០៦០	១៧.៥៩៨.១៩៨
ជម្រះចេញពីបញ្ជី	(៣៧.១២៨.១២៧)	(១៥១.១៤៨.៦០៥)	(២៥.០៨១.៨៥៥)	(១០៣.០៨៦.៤២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣.៧៨៨.៩៦៩)	-	(៤.៣៦២.៧៦៦)
នៅថ្ងៃទី៣១ ខែធ្នូ	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦

ខ. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ				
ចំនួនដុល	៤.៨២៤.៧៨៤.១៩៨	១៩.៤១៩.៧៥៦.៣៩៧	៤.៤៣០.៩២៦.២០៦	១៨.១០០.៣៣៣.៥៥២
ចំនួនមានហានិភ័យពេលមិនសង	៤.៨២៤.៧៨៤.១៩៨	១៩.៤១៩.៧៥៦.៣៩៧	៤.៤៣០.៩២៦.២០៦	១៨.១០០.៣៣៣.៥៥២
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១៨.៥៩៥.៣១៧)	(៧៤.៨៤៦.១៥១)	(១៧.៤១៤.៨៤១)	(៧១.១៣៩.៦២៥)
ឥណទានក្រោមដំណើរការ				
ចំនួនដុល	៣៤.៩៤៥.៩០០	១៤០.៦៥៧.២៤៨	៤៤១.២៤៣.៦១៦	១.៨០២.៤៨០.១៧០
ចំនួនមានហានិភ័យពេលមិនសង	៣៤.៩៤៥.៩០០	១៤០.៦៥៧.២៤៨	៤៤១.២៤៣.៦១៦	១.៨០២.៤៨០.១៧០
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៩.០៤២.១៩០)	(៣៦.៣៩៤.៨១៥)	(២២.០១២.៦៧២)	(៨៩.៩២១.៧៦៥)
ឥណទានមិនដំណើរការ				
ចំនួនដុល	៣១៦.៨៣៦.១៧០	១.២៧៥.២៦៥.៥៨៤	១៩៤.៣០៧.៥២២	៧៩៣.៧៤៦.២២៨
ចំនួនមានហានិភ័យពេលមិនសង	៣១៦.៨៣៦.១៧០	១.២៧៥.២៦៥.៥៨៤	១៩៤.៣០៧.៥២២	៧៩៣.៧៤៦.២២៨
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(២២៣.២៩៦.១៧៦)	(៨៩៨.៧៦៧.១០៩)	(១២១.០០២.៥៣៥)	(៤៩៤.២៩៥.៣៥៦)
ឥណទានសរុបដុល	<u>៥.១៧៦.៥៦៦.២៦៨</u>	<u>២០.៨៣៥.៦៧៩.២២៩</u>	<u>៥.០៦៦.៤៧៧.៣៤៤</u>	<u>២០.៦៩៦.៥៥៩.៩៨០</u>
ចំនួនមានហានិភ័យពេលមិនសង	<u>៥.១៧៦.៥៦៦.២៦៨</u>	<u>២០.៨៣៥.៦៧៩.២២៩</u>	<u>៥.០៦៦.៤៧៧.៣៤៤</u>	<u>២០.៦៩៦.៥៥៩.៩៨០</u>
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	<u>(២៥០.៩៣៣.៦៨៣)</u>	<u>(១.០១០.០០៨.០៧៥)</u>	<u>(១៦០.៤៣០.០៤៨)</u>	<u>(៦៥៥.៣៥៦.៧៤៦)</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

- ៧. ឥណទាន និងបុរេប្រទានចាស់តែងតាមថ្លៃដើមដករំលស់ (ត)**
គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល១ខែ	៨.៤៨៤.២៩២	៣៤.១៤៩.២៧៥	៣.៦៤០.០១៩	១៤.៨៦៩.៤៧៨
លើស១ខែទៅ៣ខែ	១២.០២៥.៩៧៣	៤៨.៤០៤.៥៤១	១០.១៧៨.៧៦៩	៤១.៥៨០.២៧១
លើស៣ខែទៅ១២ខែ	៨១.២៦១.៨០៨	៣២៧.០៧៨.៧៧៧	១០៦.៤៣៨.៤៨៥	៤៣៤.៨០១.២១១
លើស១ឆ្នាំទៅ៥ឆ្នាំ	១.៩១៧.៦៤៩.៥២៤	៧.៧១៨.៥៣៩.៣៣៤	១.៩៤៩.១១៦.៧៦៧	៧.៩៦២.១៤១.៩៩៣
លើស៥ឆ្នាំ	៣.១៥៧.១៤៤.៦៧១	១២.៧០៧.៥០៧.៣០២	២.៩៩៧.១០៣.៣០៤	១២.២៤៣.១៦៦.៩៩៧
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

- ឃ. វិភាគតាមហានិភ័យឥណទាន**

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	-	-	-	-
ហានិភ័យធម្មតា	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

- ង. វិភាគតាមទំនាក់ទំនង**

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ (រួមទាំងឥណទានបុគ្គលិក)	១២.៩៦៥.០៩០	៥២.១៨៤.៤៨៧	៦.១០៥.៥៨៧	២៤.៩៤១.៣២៣
ភាគីមិនពាក់ព័ន្ធ	៥.១៦៣.៦០១.១៧៨	២០.៧៨៣.៤៩៤.៧៤២	៥.០៦០.៨៧១.៧៥៧	២០.៦៧១.៦១៨.៦២៧
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. **ឥណទាន និងបុរេប្រទានចាស់តែងតាមថ្លៃដើមជកលេស (ត)**
 ច. **វិភាគតាមនិវាសនដ្ឋាន**

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសជន	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
អនិវាសជន	-	-	-	-
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

ន. អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ឥណទានរយៈពេលខ្លី		
ប្រាក់ដុល្លារអាមេរិក	៧,៥០% - ១៨%	៧% - ១៨%
ប្រាក់រៀល	១០,៨% - ១៨%	៦,៥% - ១៨%
ឥណទានរយៈពេលវែង		
ប្រាក់ដុល្លារអាមេរិក	(១៤,៤០%-២០,៤០% មុនខែមេសា ឆ្នាំ២០១៧) (៤,១០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)	(១៤,៤០%-២០,៤០% មុនខែមេសា ឆ្នាំ២០១៧) (៤,១០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
ប្រាក់រៀល	៥,១០%-១៨,០០%	៥,១០%-១៨,០០%
ប្រាក់បាត	(២៤,០០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧) (១៣,២០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)	(២៤,០០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧) (១៣,២០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទានថ្មី និងឥណទានរៀបចំឡើងវិញទាំងអស់ ត្រូវបានកំណត់ត្រឹម ១៨% តាមតម្រូវការរបស់ប្រកាសលេខ ធ៧-០១៧-១០៩ប្រ.ក ស្តីពី ការកំណត់ពិធានអត្រាការប្រាក់លើឥណទាន។ ឥណទាន និងបុរេប្រទានអតិថិជនមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំលើសពី១៨% គឺជាឥណទានទាំងឡាយណាដែលបានឱ្យខ្ចី មុនពេលចេញប្រកាសនេះ ហើយនៅមិនទាន់ទូទាត់រួចនាកាលបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ

	សន្លឹកប្រាក់ កម្រៃប្រចាំថ្ងៃ បញ្ចូល	ម៉ាស៊ីនកុំព្យូទ័រ កម្រៃប្រចាំថ្ងៃ បញ្ចូល	រថយន្ត និងម៉ូតូ បញ្ចូល	កុំព្យូទ័រ និង បរិក្ខារបណ្តុះបណ្តាល បញ្ចូល	ការកែលម្អ ទ្រព្យប្រចាំថ្ងៃ បញ្ចូល	បរិក្ខារ ទំនាក់ទំនង បញ្ចូល	ការងារកំពុង ដំណើរការ បញ្ចូល	សរុប បញ្ចូល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤								
ថ្លៃដើម	១.៣៩០.២១៩	៦.៣៦៤.៥៥៦	៣.៣២៦.៧៧៧	១១.៨៨៨.២០៩	៣.២៣៦.៦៧៣	៣៨៣.៤៣២	៧.២៩៨.៧៨២	៣៣.៨៨៨.៦៤៨
រំលស់បង្គរ	(១.០០៤.៥២៦)	(៤.៣២៥.៨៨២)	(២.៩៤៩.៧២១)	(៩.២៧៤.៤៣៤)	(២.១៧៣.៨៥៤)	(៣៣៦.៥២៩)	-	(២០.០៦៤.៩៤៦)
តម្លៃចុះបញ្ជីសុទ្ធ	៣៨៥.៦៩៣	២.០៣៨.៦៧៤	៣៧៧.០៥៦	២.៦១៣.៧៧៥	១.០៦២.៨១៩	៤៦.៩០៣	៧.២៩៨.៧៨២	១៣.៨២៣.៧០២
គិតជាពាន់រៀល	១.៥៧៥.៥៥៦	៨.៣២៧.៩៨៣	១.៥៤០.២៧៤	១០.៦៧៧.២៧១	៤.៣៤១.៦១៦	១៩១.៥៩៩	២៩.៨១៥.៥២៤	៥៦.៤៦៩.៨២៣
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣៨៥.៦៩៣	២.០៣៨.៦៧៤	៣៧៧.០៥៦	២.៦១៣.៧៧៥	១.០៦២.៨១៩	៤៦.៩០៣	៧.២៩៨.៧៨២	១៣.៨២៣.៧០២
ចាត់ថ្នាក់ឡើងវិញ	(១៦៤.២២០)	១៨០.២៧៤	-	(៣៦.២៥៨)	៤៤.៣៤៦	(២៤.១៤២)	-	-
និយ័តកម្មផ្សេងៗ	(២១.២៤៩)	-	១១.១៨១	-	(៣៦.១៣៧)	-	-	(៤៦.២០៥)
ធ្វើរក្សាទុកសកម្មភាព	-	-	-	-	-	-	(៨៧២.៨៣៩)	(៨៧២.៨៣៩)
បន្ថែម	៤១.៦៥២	២៨៧.៧០៦	៧៩.៤០០	៤២៣.៥៥០	៨៧.៤១៩	-	២.៧៣៩.១៧១	៣.៦៥៨.៨៩៨
ធ្វើការងារកំពុងដំណើរការ	៥៩.១២៣	៨១០.៣៨១	-	៦.៩៤៥.៩៧៩	៩៨៩.១៧៩	-	(៨.៨០៤.៦៦២)	-
លក់ចេញ - សុទ្ធ	(៩១០)	(១៨៨)	-	(៦.០៤៥)	(២៦.៣៧៨)	-	-	(៣៣.៥២១)
រំលស់	(៩៥.១២៥)	(៧៣១.២១៨)	(១៨៨.៧១៧)	(២.៥៧២.៧១១)	(៦២២.៧៦១)	(១២.៨៤៨)	-	(៤.២២៣.៣៨០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២០៤.៩៦៤	២.៥៨៥.៦២៩	២៧៨.៣៣៩	៧.៣៦៨.២៩០	១.៤៩៨.៤៨៧	៩.៩១៣	៣៦០.៤៥២	១២.៣០៦.៦៥៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ថ្លៃដើម	១.៨៦៩.៤៦៨	៨.៣៧៣.៣៦៤	៣.៦៦៤.៧៥៦	២០.០១៧.៥០២	៦.១០៩.៥០២	៤៨២.១២៦	៣៦០.៤៥២	៤០.៨៧៧.១៧០
រំលស់បង្គរ	(១.៦៦៤.៥០៤)	(៥.៧៨៧.៧៣៥)	(៣.៣៨៦.៤១៦)	(១២.៦៤៩.២១២)	(៤.៦១១.០១៥)	(៤៧២.២១៣)	-	(២៨.៥៧០.៥១៥)
តម្លៃចុះបញ្ជីសុទ្ធ	២០៤.៩៦៤	២.៥៨៥.៦២៩	២៧៨.៣៤០	៧.៣៦៨.២៩០	១.៤៩៨.៤៨៧	៩.៩១៣	៣៦០.៤៥២	១២.៣០៦.៦៥៥
គិតជាពាន់រៀល	៨២៤.៩៨០	១០.៤០៧.១៥៧	១.១២២.៦៥៣	២៩.៦៥៧.៣៦៧	៦.០៣១.៤១០	៣៩.៩០០	១.៤៥០.៨១៩	៤៩.៥៣៤.២៨៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	សន្ធាវិម ការិយាល័យ ដុល្លារអាមេរិក	ម៉ាស៊ីនក្នុង ការិយាល័យ ដុល្លារអាមេរិក	រថយន្ត និងម៉ូតូ ដុល្លារអាមេរិក	កុំព្យូទ័រ និង បរិក្ខារបន្លាស់ប្តូរ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ទំនាក់ទំនង ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣								
ថ្លៃដើម	១.១០៦.៨៧៨	៤.៩៣៦.០៨៦	៣.២៨០.៤០២	១០.៥០៦.៥២៨	២.៤១៥.៨៥៦	៣៤៦.៤២៦	៥៣.៦០៣	២២.៦៤៥.៧៧៩
រំលស់បង្គរ	(៩៤៧.២៧៦)	(៣.៨៨៤.៩៥០)	(២.៧០០.៩២៣)	(៧.៩៩៤.២៥១)	(២.០២០.៧៤៤)	(៣១០.៩០០)	-	(១៧.៨៩៩.០៤៤)
តម្លៃចុះបញ្ជីសុទ្ធ	១៥៩.៦០២	១.០៥១.១៣៦	៥៧៩.៤៧៩	២.៥១២.២៧៧	៣៩៥.១១២	៣៥.៥២៦	៥៣.៦០៣	៤.៧៤៦.៧៣៥
គិតជាពាន់រៀល	៦៥៧.០៨១	៤.៣២៧.៥២៧	២.៣៨៥.៧១៥	១០.៣៤៣.០៤៤	១.៦២៦.៦៧៦	១៤៦.២៦១	២២០.៦៨៤	១៩.៧០៦.៩៨៨
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៥៩.៦០២	១.០៥១.១៣៦	៥៧៩.៤៧៩	២.៥១២.២៧៧	៣៩៥.១១២	៣៥.៥២៦	៥៣.៦០៣	៤.៧៤៦.៧៣៥
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៩១.៩២៥	១២.៦៤០	៥៩.៣៤០	២៦៦.១១២	៣២៩.៧០២	៤២.៦៨៩	-	៨០២.៤០៨
បន្ថែម	៤១.៧៣៣	៩៦១.៨២១	-	៦៦៩.៧០២	១៧.៤០៦	៥.៣៩៣	៨.៨៩៨.៥៧៦	១០.៥៩៤.៦៣១
ផ្ទេរពីការងារកំពុងដំណើរការ	-	៦២៣.៦៤៨	-	៥០១.៦៧៩	៥២៨.០៧០	-	(១.៦៥៣.៣៩៧)	-
លក់ចេញ - សុទ្ធ	(៤៧៦)	-	-	(៤៤២)	(៧.៧៥២)	-	-	(៨.៦៧០)
រំលស់	(១៤៣.១៧៧)	(៤៤០.៩៣២)	(២៦១.៧៦៣)	(១.២៨០.១៨៣)	(១៩៩.៧១៨)	(២៥.៦២៩)	-	(២.៣៥១.៤០២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៤៩.៦០៧	២.២០៨.៣១៣	៣៧៧.០៩៦	២.៦៦៩.១៤៥	១.០៦២.៨២០	៥៧.៩៧៩	៧.២៩៨.៧៨២	១៣.៨២៣.៧០២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ថ្លៃដើម	១.៣៩០.២១៩	៦.៣៦៤.៥៥៦	៣.៣២៦.៧៧៧	១១.៨៨៨.២០៩	៣.២៣៦.៦៧៣	៣៨៣.៤៣២	៧.២៩៨.៧៨២	៣៣.៨៨៨.៦៤៨
រំលស់បង្គរ	(១.០០៤.៥២៦)	(៤.៣២៥.៨៨២)	(២.៩៤៩.៧២១)	(៩.២៧៨.៤៣៤)	(២.១៧៣.៨៥៤)	(៣៣៦.៥២៩)	-	(២០.០៦៨.៩៤៦)
តម្លៃចុះបញ្ជីសុទ្ធ	៣៨៥.៦៩៣	២.០៣៨.៦៧៤	៣៧៧.០៥៦	២.៦១៣.៧៧៥	១.០៦២.៨១៩	៤៦.៩០៣	៧.២៩៨.៧៨២	១៣.៨២៣.៧០២
គិតជាពាន់រៀល	១.៥៧៥.៥៥៦	៨.៣២៧.៩៨៣	១.៥៤០.២៧៤	១០.៦៧៧.២៧១	៤.៣៤១.៦១៦	១៩១.៥៩៩	២៩.៨១៥.៥២៤	៥៦.៤៦៩.៨២៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាភាគីអ្នកជួល។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើជាការិយាល័យកណ្តាល ប្រតិបត្តិការសាខា និងទីតាំងម៉ាស៊ីន ATM។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេល លក្ខខណ្ឌក្នុងការបន្ត និងសិទ្ធិ ខុសៗគ្នា។ នៅពេលបន្តជាថ្មី លក្ខខណ្ឌនៃភតិសន្យាត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)៖</i>				
អគារ	១៩.៦៩៧.៤៦៧	៧៩.២៨២.៣០៥	១៩.២៦១.៧៦២	៧៨.៦៨៤.២៩៨
ATM	៥៩២.៥៤៩	២.៣៨៥.០០៩	៣០០.៣៤៧	១.២២៦.៩១៧
	<u>២០.២៩០.០១៦</u>	<u>៨១.៦៦៧.៣១៤</u>	<u>១៩.៥៦២.១០៩</u>	<u>៧៩.៩១១.២១៥</u>
<i>បំណុលភតិសន្យា៖</i>				
រយៈពេលខ្លី	៤.៩៧៧.៤១០	២០.០៣៤.០៧៥	៥.០០៥.០១៤	២០.៤៤៥.៤៨២
រយៈពេលវែង	១៥.៥២៨.៥៦៥	៦២.៥០២.៤៧៤	១៤.៩១៧.៥៧៧	៦០.៩៣៨.៣០២
	<u>២០.៥០៥.៩៧៥</u>	<u>៨២.៥៣៦.៥៤៩</u>	<u>១៩.៩២២.៥៩១</u>	<u>៨១.៣៨៣.៧៨៤</u>

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងឆ្នាំ មានចំនួន ៧.១០២.៤៥៤ ដុល្លារអាមេរិក (២០២៣ ៖ ៥.៣៧១.៤២៣ ដុល្លារអាមេរិក)។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ដែលបានផ្ទេរ ក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC ក្នុងឆ្នាំ ២០២៣ មានចំនួន ១.២០៥.០៧៩ ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៩. ភតិសន្យា (ត)

(ខ) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	៥.៣៨៣.៦៣៤	២១.៩១៦.៧៧៤	៤.៨៣២.៨២៦	១៩.៨៦២.៩១៤
ATM	៣៣៥.៥៩៧	១.៣៦៦.២១៥	២១៤.០១៦	៨៧៩.៦០៦
	<u>៥.៧១៩.២៣១</u>	<u>២៣.២៨២.៩៨៩</u>	<u>៥.០៤៦.៨៤២</u>	<u>២០.៧៤២.៥២០</u>
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	<u>១.៥៩១.៩៦២</u>	<u>៦.៤៨០.៨៧៨</u>	<u>១.៥០០.៥២៨</u>	<u>៦.១៦៧.១៧០</u>
ចំណាយផ្តល់ពាក់ព័ន្ធនឹងភតិសន្យារយៈ ពេលខ្លី និងមានទ្រព្យសកម្មតម្លៃទាប (រួមបញ្ចូលក្នុង ចំណាយប្រតិបត្តិការ ផ្សេងៗ) (កំណត់សម្គាល់ ២៨)	<u>៣៥៤.១០៧</u>	<u>១.៤៤១.៥៧០</u>	<u>៤៤៨.៦៤៣</u>	<u>១.៨៤៣.៩២៣</u>
ចំណាយដឹកជញ្ជូនចំពោះភតិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	<u>១.១៩៨.២៧២</u>	<u>៤.៨៧៨.១៦៥</u>	<u>១.១៦៨.៧១២</u>	<u>៤.៨០៣.៤០៦</u>
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<u>៨.៨៦៣.៥៧២</u>	<u>៣៦.០៨៣.៦០២</u>	<u>៨.១៦៤.៧២៥</u>	<u>៣៣.៥៥៧.០១៩</u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យា ក្នុងឆ្នាំមានចំនួន ៧.០៤០.៦៧៧ ដុល្លារអាមេរិក (២០២៣ ៖ ៦.១២៦.៥៤០ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១០. ទ្រព្យសកម្មអរូបី

	កម្មវិធីប្រព័ន្ធ កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	កម្មវិធីប្រព័ន្ធ ធនាគារ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤					
ថ្លៃដើម	១.៥៨០.៣៩០	២.៩៣៩.៦៤១	-	១៥.៣៥១.៧៧២	១៩.៨៧១.៨០៣
រំលស់បង្គរ	(១.១៣៦.៤៤៨)	(២.២៥៥.០៦២)	-	-	(៣.៣៩១.៥១០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៤៣.៩៤២	៦៨៤.៥៧៩	-	១៥.៣៥១.៧៧២	១៦.៤៨០.២៩៣
គិតជាពាន់រៀល	១.៨១៣.៥០៣	២.៧៩៦.៥០៥	-	៦២.៧១១.៩៨៩	៦៧.៣២១.៩៩៧
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៤៣.៩៤២	៦៨៤.៥៧៩	-	១៥.៣៥១.៧៧២	១៦.៤៨០.២៩៣
ចាត់ថ្នាក់ឡើងវិញ	(៧១.៥៣៥)	(៤៤.៧៤១)	១១៦.២៧៦	-	-
និយ័តកម្មផ្សេងៗ	១១៦.៨៧៦	-	-	-	១១៦.៨៧៦
ធ្វើពីទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	-	៨៧២.៨៣៦	៨៧២.៨៣៦
ធ្វើពីការងារកំពុងដំណើរការ	៧.៨៦៩.៨៥២	២៣.០០៨.២៦៥	-	(៣០.៨៧៨.១១៧)	-
បន្ថែម	២៤.៥១០	៩១៤.០២៨	-	១៥.២៣៩.៤៧០	១៦.១៧៨.០០៨
រំលស់	(៦៩៣.៨១៩)	(២.០៣៥.៧៦៣)	(១១៦.២៧៦)	-	(២.៨៤៥.៨៥៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧.៦៨៩.៨៦៦	២២.៥២៦.៣០៩	-	៥៨៥.៩៦១	៣០.៨០២.១៣៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
ថ្លៃដើម	៩.៧៧៧.៦៦៨	២៦.៨៨០.០៩៣	១២៧.០៥០	៥៨៥.៩៦១	៣៧.៣៧០.៧៧២
រំលស់បង្គរ	(២.០៨៧.៨០២)	(៤.៣៥៣.៧២៥)	(១២៧.០៥០)	-	(៦.៥៦៨.៥១៧)
តម្លៃចុះបញ្ជីសុទ្ធ	៧.៦៨៩.៨៦៦	២២.៥២៦.៣០៩	-	៥៨៥.៩៦១	៣០.៨០២.១៣៦
គិតជាពាន់រៀល	៣០.៩៥១.៥៥០	៩០.៦៦៨.៦៣១	-	២.៣៥៤.៤៩៣	១២៣.៩៧៤.៦៧៤
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣					
ថ្លៃដើម	១.២៦៤.០៥៤	២.៨៩១.៥៨៧	-	១៦.៨០០	៤.១៧២.៤៤១
រំលស់បង្គរ	(១.០២៩.៤៨៧)	(២.០៦៣.៦២៧)	-	-	(៣.០៩៣.១១៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៣៤.៥៦៧	៨២៧.៩៦០	-	១៦.៨០០	១.០៧៩.៣២៧
គិតជាពាន់រៀល	៩៦៥.៧១២	៣.៤០៨.៧១១	-	៦៩.១៦៦	៤.៤៤៣.៥៨៩
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៣៤.៥៦៧	៨២៧.៩៦០	-	១៦.៨០០	១.០៧៩.៣២៧
កំណើនក្រោមការបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	១៣៥.៨៣៧	៦.០៥៣	-	-	១៤១.៨៩០
ធ្វើពីការងារកំពុងដំណើរការ	១៨០.៥០០	៤២.០០០	-	(២២២.៥០០)	-
បន្ថែម	-	-	-	១៥.៥៥៧.៤៧២	១៥.៥៥៧.៤៧២
រំលស់	(១០៦.៩៦១)	(១៩១.៤៣៥)	-	-	(២៩៨.៣៩៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៤៣.៩៤៣	៦៨៤.៥៧៨	-	១៥.៣៥១.៧៧២	១៦.៤៨០.២៩៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ថ្លៃដើម	១.៥៨០.៣៩០	២.៩៣៩.៦៤១	-	១៥.៣៥១.៧៧២	១៩.៨៧១.៨០៣
រំលស់បង្គរ	(១.១៣៦.៤៤៨)	(២.២៥៥.០៦២)	-	-	(៣.៣៩១.៥១០)
តម្លៃចុះបញ្ជីសុទ្ធ	៤៤៣.៩៤២	៦៨៤.៥៧៩	-	១៥.៣៥១.៧៧២	១៦.៤៨០.២៩៣
គិតជាពាន់រៀល	១.៨១៣.៥០៣	២.៧៩៦.៥០៥	-	៦២.៧១១.៩៨៩	៦៧.៣២១.៩៩៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១១. ពន្ធពន្យារជាទ្រព្យសកម្ម

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	១៥.៧៤៨.៧៨០	៦៣.៣៨៨.៨៣៩	២៥.៦៤៦.០៣៣	១០៤.៧៦៤.០៤៥
ពន្ធពន្យារជាបំណុល	(៤.៨៧៨.៤០១)	(១៩.៦៣៥.៥៦៤)	(៣.៩៣៧.៥៣៨)	(១៦.០៨៤.៨៤៣)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	(១០.៨៣៨.១១៦)	(៤៤.១២១.៩៧០)	៦.៣២០.២៦២	២៥.៩៧៦.២៧៧
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់				
ជាមួយ KBC	-	-	៨៧១.៣៥៣	៣.៥៨១.២៦១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨០៣.៩៥៧)	-	(៦៤៤.៣៣១)
នាដំណាច់ឆ្នាំ	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១១. ពន្ធពន្យារជាទ្រព្យសកម្ម (ត)

	ខាតពីការ ថយចុះតម្លៃ ដុល្លារអាមេរិក	កម្រៃឥណទាន មិនទាន់រកបាន ដុល្លារអាមេរិក	ការប្រាក់បង្ក ត្រូវទទួលសុទ្ធ ដុល្លារអាមេរិក	ចំណូល អតិសន្យា ដុល្លារអាមេរិក	ចំណាយការប្រាក់ ដុល្លារអាមេរិក	បង្កចំណាយ ដុល្លារអាមេរិក	ចំណេញ/ខាតពីការ ប្តូររូបិយប័ណ្ណមិន ទាន់ទទួលស្គាល់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៣								
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣.៨២៣.៦៦៨	៨.០១៤.១៩៥	៦៥.៦១១	៣.៧៩៤.៦៤៥	១៧៤.៣៥៦	១.១៤០.១៥៩	១.៤៧២.៤៨៣	១៨.៤៨៥.១១៧
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	៦.៣៩១.៥២១	៤៩៨.៩៣០	៤៧.៥៤៣	២៣៨.៩៣៩	(៨៦.៦៦០)	(២៩៩.៨៦៨)	(៦៨១.៧៩៣)	៦.១០៨.៦១២
ពីការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៤៣៥.៩៧១	៣៧០.៥២៤	-	២៤៥.៨០៩	-	-	-	១.០៥២.៣០៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០.៦៥១.១៦០	៨.៨៨៣.៦៤៩	១១៣.១៥៤	៤.២៧៩.៣៩៣	៨៧.៦៩៦	៨៤០.២៩១	៧៩០.៦៩០	២៥.៦៤៦.០៣៣
គិតជាពាន់រៀល	៤៣.៥០៩.៩៨៩	៣៦.២៨៩.៧០៦	៤៦២.២៣៤	១៧.៤៨១.៣២០	៣៥៨.២៣៨	៣.៤៣២.៥៨៨	៣.២២៩.៩៦៩	១០៤.៧៦៤.០៤៤
២០២៤								
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១០.៦៥១.១៦០	៨.៨៨៣.៦៤៩	១១៣.១៥៤	៤.២៧៩.៣៩៣	៨៧.៦៩៦	៨៤០.២៩១	៧៩០.៦៩០	២៥.៦៤៦.០៣៣
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	(៩.១១៦.៤២៥)	(២៨៨.៦១១)	(១១៣.១៥៤)	៣៥៦.៤១៧	(៤៧.៤៩៥)	១០២.៧០៥	(៧៩០.៦៩០)	(៩.៨៩៧.២៥៣)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.៥៣៤.៧៣៥	៨.៥៩៥.០៣៨	-	៤.៦៣៥.៨១០	៤០.២០១	៩៤២.៩៩៦	-	១៥.៧៤៨.៧៨០
គិតជាពាន់រៀល	៦.១៧៧.៣០៨	៣៤.៥៩៥.០២៨	-	១៨.៦៥៩.១៣៥	១៦១.៨០៩	៣.៧៩៥.៥៩៩	-	៦៣.៣៨៨.៨៣៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១១. ពន្ធពន្យារជាប្រព្រឹត្តិសកម្ម (ត)

i. ពន្ធពន្យារជាបំណុល

	ប្រព្រឹត្តិសកម្មដែល មានសិទ្ធិប្រើប្រាស់ ជុំនួនរោមរៀល	លេខ ជុំនួនរោមរៀល	ចំណេញ/ខាតពីការ ប្តូររូបិយប័ណ្ណ មិនទាន់ទទួលបាន ជុំនួនរោមរៀល	សរុប ជុំនួនរោមរៀល
២០២៣				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣.៦៩៦.៦៦២	២៧១.៥៧៥	-	៣.៩៦៨.២៣៧
បន្ទុក/(តម្លៃទាប)ក្នុងចំណេញ-ខាត	(២១៥.៥៩៨)	៣.៩៤៨	-	(២១១.៦៥០)
ពីការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	២៤៥.២៤០	(៦៤.២៨៩)	-	១៨០.៩៥១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.៧២៦.៣០៤	២១១.២៣៤	-	៣.៩៣៧.៥៣៨
គិតជាពាន់រៀល	១៥.២២១.៩៥២	៨៦២.៨៩១	-	១៦.០៨៤.៨៤៣
២០២៤				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៣.៧២៦.៣០៤	២១១.២៣៤	-	៣.៩៣៧.៥៣៨
បន្ទុកក្នុងចំណេញ-ខាត	៣២២.៨៣៧	៤៥៤.៩៧៥	១៦៣.០៥១	៩៤០.៨៦៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.០៤៩.១៤១	៦៦៦.២០៩	១៦៣.០៥១	៤.៨៧៨.៤០១
គិតជាពាន់រៀល	១៦.២៩៧.៧៩៣	២.៦៨១.៤៩១	៦៥៦.២៨០	១៩.៦៣៥.៥៦៤

១២. ប្រព្រឹត្តិសកម្មផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ជុំនួនរោមរៀល	ពាន់រៀល	ជុំនួនរោមរៀល	ពាន់រៀល
ចំណាយបង់មុន	៣.២២២.៥៤៤	១២.៩៧០.៧៤០	៥.៥១០.៨៩៩	២២.៥១២.០២២
ប្រាក់កក់	១.៧៧៥.២៧២	៧.១៤៥.៤៧០	១.៦២៣.១៦៥	៦.៦៣០.៦២៩
គណនីអតិថិជន	៤០៧	១.៦៣៨	៩៧៧.៣១៨	៣.៩៩២.៣៤៤
គណនីអតិថិជនផ្សេងៗ	៣១.០៣៩	១២៤.៩៣២	១០៧.៧៨៣	៤៤០.២៩៤
	៥.០២៩.២៦២	២០.២៤៦.៧៨០	៨.២១៩.១៦៥	៣៣.៥៧៥.២៨៩
ដក៖				
សំវិធានធនសម្រាប់ ECLs លើប្រាក់កក់	(១៨.៥៨៤)	(៧៤.៨០១)	(៣.១៣៣)	(១២.៧៩៨)
	៥.០១០.៦៧៨	២០.១៧១.៩៧៩	៨.២១៦.០៣២	៣៣.៥៦២.៤៩១
រយៈពេលខ្លី	៥.០១០.៦៧៨	២០.១៧១.៩៧៩	៨.២១៦.០៣២	៣៣.៥៦២.៤៩១
រយៈពេលវែង	-	-	-	-
	៥.០១០.៦៧៨	២០.១៧១.៩៧៩	៨.២១៦.០៣២	៣៣.៥៦២.៤៩១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បញ្ញើតាមតម្រូវការ	១៥.២០៧.៣៦៩	៦១.២០៩.៦៦០	២.៣៤៦.៣៦៥	៩.៥៨៤.៩០០
គណនីសន្សំ	-	-	៤០៥.៥៣៩	១.៦៥៦.៦២៧
ប្រាក់បញ្ញើមានកាលកំណត់	៨៩.៨៣៩.៤១៤	៣៦១.៦០៣.៦៤២	១០៤.៥៧៦.០២០	៤២៧.១៩៣.០៤២
	១០៥.០៤៦.៧៨៣	៤២២.៨១៣.៣០២	១០៧.៣២៧.៩២៤	៤៣៨.៤៣៤.៥៦៩
បន្ថែម៖				
បង្កការប្រាក់ត្រូវបង់	២.០៣១.៨៨៧	៨.១៧៨.៣៤៥	២.៤៩៩.៣២១	១០.២០៩.៧២៧
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦
រយៈពេលខ្លី	១០១.៩៩៤.៦៤៥	៤១០.៥២៨.៤៤៦	១០៨.២៧៦.១៧១	៤៤២.៣០៨.១៥៩
រយៈពេលវែង	៥.០៨៤.០២៥	២០.៤៦៣.២០១	១.៥៥១.០៧៤	៦.៣៣៦.១៣៧
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដុល្លារអាមេរិក	១០៦.៧៧៣.០១៧	៤២៩.៧៦១.៣៩៤	១០៩.៧៦៥.៣៦៤	៤៤៨.៣៩១.៥១២
ប្រាក់រៀល	៣០៥.៦៥៣	១.២៣០.២៥៣	៦១.៨៨១	២៥២.៧៨៤
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ភាគីពាក់ព័ន្ធ	៩០.៣១៨.៨៣១	៣៦៣.៥៣៣.២៩៥	៨៥.៧៨២.៩១៥	៣៥០.៤២៣.២០៨
ភាគីមិនពាក់ព័ន្ធ	១៦.៧៥៩.៨៣៩	៦៧.៤៥៨.៣៥២	២៤.០៤៤.៣៣០	៩៨.២២១.០៨៨
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	0% - ៤,០០%	គ្មាន
ប្រាក់រៀល	0% - ១,៧៥%	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	គ្មាន	0% - ០,៥០%
ប្រាក់រៀល	គ្មាន	0% - ០,៧០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	១,៥០% - ៨,០០%	៣,៨០% - ៨,០០%
ប្រាក់រៀល	គ្មាន	គ្មាន

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	៨២.៩១៥.៨៦១	៣៣៣.៧៣៦.៣៤១	២.៣៥៣.៧៥៨	៩.៦១៥.១០១
គណនីសន្សំ	៣០៦.១៦៤.៦១០	១.២៣២.៣១២.៥៥៥	១៤០.៦៦១.៥៧៤	៥៧៤.៦០២.៥៣០
ប្រាក់បញ្ញើមានកាលកំណត់	២.៩៤៤.៣៦៥.៣៨៨	១១.៨៥១.០៧០.៦៨៧	២.៧៧២.៣៣៧.៩៩៣	១១.៣២៥.០០០.៧០២
ប្រាក់បញ្ញើផ្សេងៗ	៤២.៧៦៥	១៧២.១២៩	-	-
	៣.៣៣៣.៤៨៨.៦២៤	១៣.៤១៧.២៩១.៧១២	២.៩១៥.៣៥៣.៣២៥	១១.៩០៩.២១៨.៣៣៣
បន្ថែម៖				
បង្កការប្រាក់ត្រូវបង់	៨៩.៥៤៩.៤៩៦	៣៦០.៤៣៦.៧២១	៨៥.០២០.៦៥៩	៣៤៧.៣០៩.៣៩២
	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥
រយៈពេលខ្លី	៣.២៥១.១៥៤.៩៥៣	១៣.០៨៥.៨៩៨.៦៨៦	២.៩១៨.៥៦៥.៨៣៣	១១.៩២២.៣៤១.៤២៨
រយៈពេលវែង	១៧១.៨៨៣.១៦៧	៦៩១.៨២៩.៧៤៧	៨១.៨០៨.១៥១	៣៣៤.១៨៦.២៩៧
	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៤. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	៣.១៤០.៨៤៤.៦៦០	១២.៦៤១.៨៩៩.៧៥៦	២.៧៦៨.៦៣៦.៧៧៦	១១.៣០៩.៨៨១.២៣០
ប្រាក់រៀល	២៨២.១៨៣.៤២០	១.១៣៥.៧៨៨.២៦៦	២៣១.៦៨៥.៦២៥	៩៤៦.៤៣៥.៧៧៨
ប្រាក់បាត	១០.០៤០	៤០.៤១១	៥១.៥៨៣	២១០.៧១៧
	<u>៣.៤២៣.០៣៨.១២០</u>	<u>១៣.៧៧៧.៧២៨.៤៣៣</u>	<u>៣.០០០.៣៧៣.៩៨៤</u>	<u>១២.២៥៦.៥២៧.៧២៥</u>

ខ. វិភាគតាមទំហំទំនិញ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៣.៤១២.០១៩.៣១២	១៣.៧៣៣.៣៧៧.៧៣១	២.៩៨៨.៤៣៤.៨៥៨	១២.២០៧.៧៥៦.៣៩៥
ភាគីមិនពាក់ព័ន្ធ	១១.០១៨.៨០៨	៤៤.៣៥០.៧០២	១១.៩៣៩.១២៦	៤៨.៧៧១.៣៣០
	<u>៣.៤២៣.០៣៨.១២០</u>	<u>១៣.៧៧៧.៧២៨.៤៣៣</u>	<u>៣.០០០.៣៧៣.៩៨៤</u>	<u>១២.២៥៦.៥២៧.៧២៥</u>

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ៥,០០%	គ្មាន
ប្រាក់រៀល	០% - ៥,០០%	គ្មាន
ប្រាក់បាត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ៥,០០%	០,០០% - ៣,០០%
ប្រាក់រៀល	០% - ៤,០០%	០,០០% - ៣,០០%
ប្រាក់បាត	០,១០% - ០,១០%	០,០០% - ០,១០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,០០% - ៨,៥០%	៣,០០% - ៨,៧៥%
ប្រាក់រៀល	១,៥០% - ៨,៥០%	៣,៧៥% - ៩,៧៥%
ប្រាក់បាត	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	៨៨៤.០២៥.៣១០	៣.៥៥៨.២០១.៨៧៣	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨
ការប្រាក់ត្រូវបង់	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣
	<u>៨៩២.៣១៤.៩០៣</u>	<u>៣.៥៩១.៥៦៧.៤៨៥</u>	<u>១.៣៩៤.៧៩៤.៣៦០</u>	<u>៥.៦៩៧.៧៣៤.៩៦១</u>

ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយម្ចាស់ប្រាក់កម្ចីជាច្រើន រួមមាន ភាគីពាក់ព័ន្ធ និងភាគីមិនពាក់ព័ន្ធ។ ប្រាក់កម្ចីមិនមានការធានាទេ និងត្រូវទូទាត់សងទាំងប្រាក់ដើម និងការប្រាក់ តាមមូលដ្ឋានប្រចាំត្រីមាសប្រចាំឆមាស ឬ ប្រចាំឆ្នាំ ផ្អែកទៅតាមតារាងសងប្រាក់ នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់កម្ចីមានកាលកំណត់	៦៦៩.៨៨៦.៦៤៧	២.៦៩៦.២៩៣.៧៥៤	៩.៨៣៣.៧០២	៤០.១៧០.៦៧៣
ឥណទានវិបារបន៍	-	-	២០.៣៤៣.៥៣៤	៨៣.១០៣.៣៣៦
ប្រាក់កម្ចីរយៈពេលខ្លីសរុប	<u>៦៦៩.៨៨៦.៦៤៧</u>	<u>២.៦៩៦.២៩៣.៧៥៤</u>	<u>៣០.១៧៧.២៣៦</u>	<u>១២៣.២៧៤.០០៩</u>
ប្រាក់កម្ចីរយៈពេលវែងសរុប	<u>២២២.៤២៨.២៥៦</u>	<u>៨៩៥.២៧៣.៧៣១</u>	<u>១.៣៦៤.៦១៧.១២៤</u>	<u>៥.៥៧៤.៤៦០.៩៥២</u>
	<u>៨៩២.៣១៤.៩០៣</u>	<u>៣.៥៩១.៥៦៧.៤៨៥</u>	<u>១.៣៩៤.៧៩៤.៣៦០</u>	<u>៥.៦៩៧.៧៣៤.៩៦១</u>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អនុបាតប្រាក់កម្ចីមានលក្ខខណ្ឌរបស់ធនាគារ មិនស្របតាមលក្ខខណ្ឌប្រាក់កម្ចី ជាមួយនឹងម្ចាស់ប្រាក់កម្ចីមួយចំនួន មានទឹកប្រាក់ចំនួន ១៩៥.៧៣០.៥៨៨ ដុល្លារអាមេរិក។ ធនាគារបានទទួលការអនុម័តលើកលែងពីការធ្វើតេស្តលើអនុបាតប្រាក់កម្ចីមានលក្ខខណ្ឌនេះ ពីម្ចាស់ប្រាក់កម្ចីខ្លះសម្រាប់រយៈពេលត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ធនាគារកំពុងស្នើសុំការលើកលែងពីម្ចាស់ប្រាក់កម្ចីផ្សេងទៀត។ ក្នុងនោះទឹកប្រាក់ចំនួន ៩៦.២២០.៧៦២ ដុល្លារអាមេរិក មានរយៈពេលខ្លី ដោយសារវាផុតកំណត់ក្នុងរយៈពេល១២ខែ គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់កម្ចីរយៈពេលវែងចំនួន ៨.៣៣៣.៣៣៣ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែង ទៅជា បំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ប្រាក់កម្ចី (ត)

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដុល្លារអាមេរិក	៦៥៩.៧៣៦.១០៧	២.៦៥៥.៤៣៧.៨៣១	១.១៤៤.១០១.៣៣៤	៤.៦៧៣.៦៥៣.៩៥០
ប្រាក់រៀល	២៣២.៥៧៨.៧៩៦	៩៣៦.១២៩.៦៥៤	២៥០.៦៩៣.០២៦	១.០២៤.០៨១.០១១
ប្រាក់បាត	-	-	-	-
	<u>៨៩២.៣១៤.៩០៣</u>	<u>៣.៥៩១.៥៦៧.៤៨៥</u>	<u>១.៣៩៤.៧៩៤.៣៦០</u>	<u>៥.៦៩៧.៧៣៤.៩៦១</u>

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ភាគីមិនពាក់ព័ន្ធ	៣២៦.៨៩១.៤៦០	១.៣១៥.៧៣៨.១២៧	៧៦៤.១២៩.២៦៣	៣.១២១.៤៦៨.០៤០
ភាគីពាក់ព័ន្ធ	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨	៦៣០.៦៦៥.០៦៣	២.៥៧៦.២៦៦.៩២១
	<u>៨៩២.៣១៤.៩០៣</u>	<u>៣.៥៩១.៥៦៧.៤៨៥</u>	<u>១.៣៩៤.៧៩៤.៣៦០</u>	<u>៥.៦៩៧.៧៣៤.៩៦១</u>

គ. បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨	៩៦៥.៥៧៦.៤៦៦	៣.៩៧៥.២៧៨.៣១១
បន្ថែម	៤២៧.៦៨៣.៣០៧	១.៧៤១.០៩៨.៧៤៣	៧៨១.៣៨៣.៤៦១	៣.២១១.៤៨៦.០២៥
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៣៥០.០០០.០០០	១.៤៣៨.៥០០.០០០
ទូទាត់សងប្រាក់ដើម	(៩៣២.២៦៧.៧៥១)	(៣.៧៩៥.២៦២.០១៣)	(៦៦៧.២០៦.១០៣)	(២.៧៤២.២១៧.០៨៣)
ការទូទាត់សងដែលត្រូវជម្រះ	-	-	(៤៩.៧៥០.០០០)	(២០៤.៤៧២.៥០០)
លម្អៀងពីការផ្តោះប្តូរ	៧.២៨៥.៦៤២	២៩.៦៥៩.៨៤៧	១.៣២០.២៨៨	៥.៤២៦.៣៨៤
ការប្តូររូបិយប័ណ្ណ	-	(៦០.០០៣.៧០២)	-	(៤១.២៩២.១៣៩)
នាដំណាច់ឆ្នាំ	<u>៨៨៤.០២៥.៣១០</u>	<u>៣.៥៥៨.២០១.៨៧៣</u>	<u>១.៣៨១.៣២៤.១១២</u>	<u>៥.៦៤២.៧០៨.៩៩៨</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ប្រាក់កម្ចី (ត)

គ. បម្រែបម្រួលចំណូលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី (ត)

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣	៥.៦៨២.៩៥៩	២៣.៣៩៦.៧៤២
បន្ទុកក្នុងឆ្នាំ	៩៦.៥១២.៤៩១	៣៩២.៩០២.៣៥១	១០៩.៦២៦.៧០៨	៤៥០.៥៦៥.៧៧០
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៣.៧៤២.៩២៤	១៥.៣៨៣.៤១៨
ទូទាត់សងការប្រាក់	(៩៦.២៧១.៩៥០)	(៣៩១.៩២៣.១០៧)	(១០៣.៣២៧.២៣៥)	(៤២៤.៦៧៤.៩៣៦)
ការទូទាត់សងដែលត្រូវជម្រុះ	-	-	(២.២៦២.៤៩៣)	(៩.២៩៨.៨៤៦)
លម្អៀងពីការផ្តោះប្តូរ	(៥.៤២១.១៩៦)	-	៧.៣៨៥	៣០.៣៥២
ការប្តូរប័យប័ណ្ណ	-	(២២.៦៣៩.៥៩៥)	-	(៣៧៦.៥៣៧)
នាដិណាច់ឆ្នាំ	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣

ឃ. អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចី មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ប្រាក់កម្ចីមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,០០% - ៩,៤៣%	២,០០% - ១០,០៥%
ប្រាក់រៀល	២,០០% - ៧,៥០%	២,០០% - ៨,០៥%
ប្រាក់បាត	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៦. ពន្ធលើប្រាក់ចំណូលត្រូវបង់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
នាដើមឆ្នាំ	២២.៥៣៨.៧៥៤	៩២.០៧០.៨១០	៤១.០៤៨.៩១៩	១៦៨.៩៩៨.៤០០
ពន្ធក្នុងឆ្នាំ	១៣.៤៣៨.៣០៧	៥៤.៧០៧.៣៤៨	២៨.២៩០.៦៥៥	១១៦.២៧៤.៥៩២
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៤៤១.១២៨	១.៨៣៤.២១០
ពន្ធលើប្រាក់ចំណូលបានបង់	(២៩.៣៣៦.៣៣៩)	(១១៩.៤២៨.២៣៦)	(៤៧.២៤១.៩៤៨)	(១៩៤.១៦៤.៤០៦)
ការប្តូររូបិយប័ណ្ណ	-	(៦២១.០១៦)	-	(៨៧១.៩៨៦)
	៦.៦៤០.៧២២	២៦.៧២៨.៩០៦	២២.៥៣៨.៧៥៤	៩២.០៧០.៨១០

១៧. សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាតព្វកិច្ចប្រាក់បំណាច់ការងារ	៥១៩.២៩៦	២.០៩០.១៦៦	៤១១.៧៣១	១.៦៨១.៩២១
	៥១៩.២៩៦	២.០៩០.១៦៦	៤១១.៧៣១	១.៦៨១.៩២១

១៨. ចំណូលផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ចំណាយបង្ក	៣.៧៥២.៤៧១	១៥.១០៣.៦៩៦	៣.៥៩៣.៦៥៥	១៤.៦៨០.០៨១
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តបង្ក	៣.៦១២.០៣៤	១៤.៥៣៨.៤៣៧	១.១៥៨.៩៨៧	៤.៧៣៤.៤៦២
ពន្ធកាត់ទុក	២.០៤២.៨៤៣	៨.២២២.៤៤៣	៣.១៦២.២៨៦	១២.៩១៧.៩៣៨
ពន្ធលើប្រាក់បៀវត្ស	១.១២៧.៤៧០	៤.៥៣៨.០៦៧	១.៦៤៦.៧៣២	៦.៧២៦.៩០០
គណនីអ្នកផ្គត់ផ្គង់	១.០៦៧.១២៩	៤.២៩៥.១៩៤	១.២៩៧.៦៥២	៥.៣០០.៩០៨
ផ្សេងៗ	២៥.៦២២	១០៣.១២៤	១២.២៩២	៥០.២១៣
	១១.៦២៧.៥៦៩	៤៦.៨០០.៩៦៩	១០.៨៧១.៦០៤	៤៤.៤១០.៥០២

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៩. បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដើម	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧
ការប្រាក់ត្រូវបង់	៣៥៩.៣៣៣	១.៤៤៦.៣១៥	៥៩៨.៣០៦	២.៤៤៤.០៨០
	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
រយៈពេលខ្លី	១០.៣៥៩.៣៣៣	៤១.៦៩៦.៣១៥	-	-
រយៈពេលវែង	១៩.៨៥៥.៣២០	៧៩.៩១៧.៦៦៣	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
អ្នកផ្តល់ប្រាក់កម្ចីនៅក្រៅប្រទេស (ភាគីមិនពាក់ព័ន្ធ)	-	-	១០.៥៧២.០៧៥	៤៣.១៨៦.៩២៦
ភាគីពាក់ព័ន្ធ	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១
	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧

បំណុលបន្ទាប់បន្សំទាំងនេះត្រូវទូទាត់សង ដោយផ្អែកទៅតាមតារាងសងប្រាក់ក្នុងកិច្ចព្រមព្រៀងឥណទាន។ បំណុលបន្ទាប់បន្សំពីភាគទុនិក ត្រូវបានអនុម័តដោយធនាគារកណ្តាល ដែលអាចរួមបញ្ចូលទៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ។ ក្នុងអំឡុងឆ្នាំ មានបំណុលបន្ទាប់បន្សំតែមួយប៉ុណ្ណោះដែលនៅមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ ៨,៩៥% (២០២៣ ៖ ៦,៩៨% ទៅ ៨,៩៥%)។

បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧	៨៨.៦៤១.៣៦៧	៣៦៤.៩៣៦.៥០៨
ទូទាត់សង	(២០.៥០០.០០០)	(៨៣.៤៥៥.៥០០)	(៣៨.៥០០.០០០)	(១៥៨.២៣៥.០០០)
លម្អៀងពីការប្តូរប្រាក់	១៤៩.២៦២	៦០៧.៦៤៦	៦៤.៦៩១	២៦៥.៨៨០
ការប្តូររូបិយប័ណ្ណ	-	(២.០៧៦.២៣០)	-	(១.៨៧៥.៦៤១)
នាដិណាច់ឆ្នាំ	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	៥៩៨.៣០៦	២.៤៤៤.០៨០	១.០៣៦.០៦០	៤.២៦៥.៤៥៩
បន្ទុកក្នុងឆ្នាំ	៤.១៥៦.៣៨៧	១៦.៩២០.៦៥១	៧.៦៧៣.៩៨៥	៣១.៥៤០.០៧៨
ទូទាត់សងការប្រាក់	(៤.៣៩៥.៣៦០)	(១៧.៨៩៣.៥១១)	(៨.១១១.៧៣៩)	(៣៣.៣៣៩.២៤៧)
ការប្តូររូបិយប័ណ្ណ	-	(២៤.៩០៥)	-	(២២.២១០)
នាដិណាច់ឆ្នាំ	៣៥៩.៣៣៣	១.៤៤៦.៣១៥	៥៩៨.៣០៦	២.៤៤៤.០៨០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២០. ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនចុះបញ្ជី និងដើមទុនបានបង់របស់ធនាគារទេ។

ភាគហ៊ុនដែលបានអនុម័តសរុបមានចំនួន ៦០០លានភាគហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (២០២៣ ៖ ៦០០លានភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០២៣ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានបោះផ្សាយរួច ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ដុល្លារអាមេរិក	ពាន់រៀល	%	ដុល្លារអាមេរិក	ពាន់រៀល	%
Kookmin Bank Co. Ltd.	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%

២១. ទុនបម្រុង

ធនាគារកណ្តាលបានចេញលិខិតលេខ ៨៧-០២៣-២៣៧៧ ឆត ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អនុម័តលើការរួមបញ្ចូលមូលធន ដែលបានផ្ទេរពីធនាគារ គូកមីន ខេមបូឌា ភីអិលស៊ី (ជាលទ្ធផលនៃការរួមបញ្ចូលគ្នា) ទៅក្នុងទុនបម្រុង ដែលផ្សេងពីទុនបម្រុងសម្រាប់ការវាយតម្លៃឡើងវិញ។ ចំនួនទឹកប្រាក់ដែលបានអនុម័តដំបូងគឺ ១១២.៦៧៥.៧៥១ ដុល្លារអាមេរិក។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ធនាគារកណ្តាលបានចេញលិខិតលេខ ៨៧-០២៤-១៥២១ ឆត ដោយបានអនុម័តចំពោះការផ្លាស់ប្តូរចំនួនទឹកប្រាក់ដែលបានអនុម័តដំបូង ទៅជា ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក ត្រូវបានរក្សាទុកជាទុនបម្រុង។

២២. ទុនបម្រុងតាមច្បាប់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមឆ្នាំ	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧
ផ្ទេរពី/(ទៅ)ចំណេញរក្សាទុក	៣៨.១០៦.៣៧៩	១៥៣.៣៧៨.១៧៥	(២៧.៣២៦.៣០១)	(១១១.៦២៧.៩៤០)
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	-
នាដំណាច់ឆ្នាំ	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៣. ចំណូលការប្រាក់សុទ្ធ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដកលក់៖</i>				
ឥណទាន និងបុរេប្រទាន	៧០១.២១២.៨៤៨	២.៨៥៤.៦៣៧.៥០៤	៦៦៥.០៦២.២៤៨	២.៧៣៣.៤០៥.៨៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ផ្សេងៗ	២.៦៩៤.៦០៧	១០.៩៦៩.៧៤៥	១.៥៥៣.០៨៦	៦.៣៨៣.១៨៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ជាតិ នៃ កម្ពុជា	៨៨៥.៦០៦	៣.៦០៥.៣០២	១.០៩៧.២៨៩	៤.៥០៩.៨៥៨
ចំណូលការប្រាក់សរុប	៧០៤.៧៩៣.០៦១	២.៨៦៩.២១២.៥៥១	៦៦៧.៧១២.៦២៣	២.៧៤៤.២៩៨.៨៨១
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដកលក់៖</i>				
ប្រាក់បញ្ញើរបស់អតិថិជន	(២២៦.០៩០.៣១៥)	(៩២០.៤១៣.៦៧២)	(១៩៥.០៤២.៩២៤)	(៨០១.៦២៦.៤១៨)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៥.៨៧៩.៩៩៧)	(២៣.៩៣៧.៤៦៨)	(៤.៤៧០.០៨០)	(១៨.៣៧២.០២៩)
ប្រាក់កម្ចី	(៩៦.៥១២.៤៩១)	(៣៩២.៩០២.៣៥១)	(១០៩.៦២៦.៧០៨)	(៤៥០.៥៦៥.៧៧០)
បំណុលបន្ទាប់បន្សំ	(៤.១៥៦.៣៨៧)	(១៦.៩២០.៦៥១)	(៧.៦៧៣.៩៨៥)	(៣១.៥៤០.០៧៨)
មូលហត្ថបំណុល	-	-	(៧៧៣.១៣៦)	(៣.១៧៧.៥៨៩)
បំណុលភតិសន្យា	(១.៥៩១.៩៦២)	(៦.៤៨០.៨៧៨)	(១.៥០០.៥២៨)	(៦.១៦៧.១៧០)
ចំណាយការប្រាក់សរុប	(៣៣៤.២៣១.១៨២)	(១.៣៦០.៦៥៥.០២០)	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)
ចំណូលការប្រាក់សុទ្ធ	៣៧០.៥៦១.៩០៩	១.៥០៨.៥៥៧.៥៣១	៣៤៨.៦២៥.២៦២	១.៤៣២.៨៤៩.៨២៧

២៤. ចំណាយកម្រៃជើងសារ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលកម្រៃជើងសារ៖</i>				
ចំណូលកម្រៃពីសេវាផ្តល់ឥណទាន	-	-	២១៥.៨៤៤	៨៨៧.១១៩
ចំណូលកម្រៃជើងសារពីសេវាផ្ទេរប្រាក់ ក្នុងស្រុក	១.៧៩២.៦៩១	៧.២៩៨.០៤៥	១.៦០៩.១៥៥	៦.៦១៣.៦២៧
ចំណូលកម្រៃជើងសារសរុប	១.៧៩២.៦៩១	៧.២៩៨.០៤៥	១.៨២៤.៩៩៩	៧.៥០០.៧៤៦
<i>សេវាប្រាក់កម្ចី</i>	(២.២៩៥.៤៣៩)	(៩.៣៤៤.៧៣២)	(២.៤៧២.៤៣៦)	(១០.១៦១.៧១២)
<i>សេវាធនាគារ</i>	(១.០៤១.១៩៤)	(៤.២៣៨.៧០១)	(២០០.៦០៨)	(៨២៤.៤៩៩)
<i>ចំណាយកម្រៃផ្សេងៗ</i>	(៣.៧៩៣)	(១៥.៤៤១)	(១.៦៨៩)	(៦.៩៤២)
<i>ចំណាយកម្រៃជើងសារសរុប</i>	(៣.៣៤០.៤២៦)	(១៣.៥៩៨.៨៧៤)	(២.៦៧៤.៧៣៣)	(១០.៩៩៣.១៥៣)
ចំណូលកម្រៃជើងសារសុទ្ធ	(១.៥៤៧.៧៣៥)	(៦.៣០០.៨២៩)	(៨៤៩.៧៣៤)	(៣.៤៩២.៤០៧)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៥. ខាតពីការថយចុះតម្លៃឥណទាន

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ខាតឥណទានរំពឹងទុក (ECL) / កត់ត្រា</i>				
<i>ត្រូវប្រមូលវិញ៖</i>				
ឥណទាននិងបុរេប្រទានអតិថិជន	១២៧.៦៣១.៧៦២	៥១៩.៥៨៨.៩០៣	១២៧.៨៤៥.៩៣៤	៥២៥.៤៤៦.៧៨៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ				
ផ្សេងៗ	៧១.៥០៥	២៩១.០៩៧	(៧០.៦៤៣)	(២៩០.៣៤៣)
ទ្រព្យសកម្មផ្សេងៗ	១៥.៤៥០	៦២.៨៩៧	(១៦.៧២៣)	(៦៨.៧៣២)
ខ្ទង់ក្រៅតារាងតុល្យការ	៦.៩៤៥	២៨.២៧៣	(៤៧៩.៥២៤)	(១.៩៧០.៨៤៤)
ផ្សេងៗ	៥៨៦	២.៣៨៦	-	-
	១២៧.៧២២.២៤៨	៥១៩.៩៧៣.៥៥៦	១២៧.២៧៩.០៤៤	៥២៣.១១៦.៨៧០
ឥណទានបាត់បង់ប្រមូលមកវិញបាន	(៥.០៥៤.១២៥)	(២០.៥៧៥.៣៤៣)	(៤.១៧៦.១៧៦)	(១៧.១៦៤.០៨៣)
	១២២.៦៦៨.១២៣	៤៩៩.៣៩៨.២១៣	១២៣.១០២.៨៦៨	៥០៥.៩៥២.៧៨៧

២៦. ចំណាយបុគ្គលិក

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍	៦៨.៣៧២.៥៧១	២៧៨.៣៤៤.៧៣៧	៦៣.២០៣.៤៥៥	២៥៩.៧៦៦.២០០
ប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់	១៨.៧៣៥.៤៤៥	៧៦.២៧១.៩៩៧	១៦.០២៤.៤៩១	៦៥.៨៦០.៦៥៨
អត្ថប្រយោជន៍បុគ្គលិក	៥.១៩២.០៩៣	២១.១៣៧.០១១	៤.២២០.៧៩៦	១៧.៣៤៧.៤៧២
ចំណាយមូលនិធិសុខុមាលភាពសង្គម				
របស់បុគ្គលិក	១.៣៣៣.០៧៣	៥.៤២៦.៩៤០	១.៩៤៩.៦៥០	៨.០១៣.០៦២
ឯកសណ្ឋានរបស់បុគ្គលិក	៧៣៨.៧៣៥	៣.០០៧.៣៩០	៧១៤.១៤៥	២.៩៣៥.១៣៦
ចំណាយផ្នែកសុខភាព	៨០.៦៦៤	៣២៨.៣៨៣	៩១.២១៧	៣៧៤.៩០២
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៦៨៣.៦៩០	២.៧៨៣.៣០១	៥៣៩.៨៨៨	២.២១៨.៩៣៩
	៩៥.១៣៦.២៧១	៣៨៧.២៩៩.៧៥៩	៨៦.៧៤៣.៦៤២	៣៥៦.៥១៦.៣៦៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៧. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៨)	៤.២២៣.៣៨០	១៧.១៩៣.៣៨០	២.៣៥១.៤០២	៩.៦៦៤.២៦២
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់១០)	២.៨៤៥.៨៥៨	១១.៥៨៥.៤៨៨	២៩៨.៣៩៦	១.២២៦.៤០៨
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់៩(ខ))	៥.៧១៩.២៣១	២៣.២៨២.៩៤៩	៥.០៨៦.៨៤២	២០.៧៤២.៥២០
	១២.៧៨៨.៤៦៩	៥២.០៦១.៨៥៧	៧.៧៣៦.៦៤០	៣១.៦៣៣.១៩០

២៨. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រេងឥន្ធនៈ	៥.០៧៩.៧៣៥	២០.៦៧៩.៦០១	៤.៩៩០.១៨៥	២០.៥០៩.៦៦០
ថែទាំ	៣.៧៩៨.៨២៣	១៥.៤៦៥.០០៨	៣.០៨៩.៦៨៧	១២.៦៩៨.៦១៤
ទីផ្សារ និងការផ្សព្វផ្សាយ	២.៤៨៦.៦៣៨	១០.១២៣.១០៣	១.៤៨៥.៥៥៧	៦.១០៥.៦៣៩
ទឹក-ភ្លើង	១.៧៦០.៤៥២	៧.១៦៦.៨០០	១.៤១៣.៧៦១	៥.៨១០.៥៥៨
ការបោះពុម្ព និងសម្ភារការិយាល័យ	១.៤៦២.៦៩៨	៥.៩៥៥.៦៤៤	១.២២២.៥៧៩	៥.០២៤.៨០០
កម្រៃសេវាវិជ្ជាជីវៈ	១.៣០៥.០៧៤	៥.៣១២.៩៥៦	៣.៥១០.៥៦១	១៤.៤២៨.៤០៦
ចំណាយដឹកជញ្ជូនលើកតិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	១.១៩៨.២៧២	៤.៨៧៨.១៦៥	១.១៦៨.៧១២	៤.៨០៣.៤០៦
កម្រៃអាជ្ញាប័ណ្ណ	១.១៥៨.៨៦០	៤.៧១៧.៧១៩	៥៩៧.១៧៩	២.៤៥៤.៤០៦
ទំនាក់ទំនង	១.១៤៩.៩២៤	៤.៦៨១.៣៤១	១.០៦៦.៧៧២	៤.៣៨៤.៤៣៣
ចំណាយពន្ធផ្សេងៗ	៨៨៨.៧០៩	៣.៦១៧.៩៣៤	៩២៧.៤៧៩	៣.៨១១.៩៣៩
ប្រាក់ប្រចាំថ្ងៃ និងការធ្វើដំណើរ	៣៦៨.៤០១	១.៤៩៩.៧៦០	៣៥៦.៧៩៣	១.៤៦៦.៤១៩
សម្ភារផ្គត់ផ្គង់ការិយាល័យ	៣៦៦.២៤៦	១.៤៩០.៩៨៧	៣៩៤.៨៤៧	១.៦២២.៨២១
ចំណាយថ្លៃជួលពាក់ព័ន្ធនឹងកតិសន្យា រយៈពេលខ្លី និងកតិសន្យាដែលមាន ទ្រព្យសកម្មតម្លៃទាប	៣៥៤.១០៧	១.៤៤១.៥៧០	៤៤៨.៦៤៣	១.៨៤៣.៩២៣
ពន្ធប្រថាប់ត្រា	៣៣៦.៣៣៩	១.៣៦៩.២៣៦	២៨៤.០៧៣	១.១៦៧.៥៤០
ការបណ្តុះបណ្តាល	៣១៥.៩០៤	១.២៨៦.០៤៥	២៩៨.២៧៧	១.២២៥.៩១៨
ការដឹកជញ្ជូន	២៧៤.២៤៤	១.១១៦.៤៤៧	១៩៥.១៨១	៨០២.១៩៤
ការបរិច្ចាគ	១៧១.២១៤	៦៩៧.០១២	៦៤៧.៩៥០	២.៦៦៣.០៧៥
ចំណាយការកំសាន្ត	១២២.៨៩៣	៥០០.២៩៧	២៤៧.៧១៤	១.០១៨.១០៥
សេវាធនាគារ	៥៨.៦៣២	២៣៨.៦៩១	៣៤២.០៤៩	១.៤០៥.៨២១
ចំណាយផ្សេងៗ	៧៦៤.០២៧	៣.១១០.៣៥៧	៩៨៥.៨០៧	៤.០៥១.៦៦៦
	២៣.៤២១.១៩២	៩៥.៣៤៧.៦៧៣	២៣.៦៧៣.៨០៦	៩៧.២៩៩.៣៤៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៨. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

ព័ត៌មានកម្រៃសវនកម្ម

ខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយ៉ាតធីរហាវខ្វេកីស (ខេមបូឌា)។

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	១៥៩.៣៦៤	៦៤៨.៧៧១	១១៤.០០០	៤៦៨.៥៤០
សេវា Assurance				
ការធ្វើសវនកម្មលើរបាយការណ៍				
ហិរញ្ញវត្ថុសម្រាប់គោលបំណង				
ពិសេស	-	-	៦០.០០០	២៤៦.៦០០
ការត្រួតពិនិត្យសម្រាប់ដំណាច់				
ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា				
ឆ្នាំ២០២៣	-	-	១៨.៥០០	៧៦.០៣៥
	១៥៩.៣៦៤	៦៤៨.៧៧១	១៩២.៥០០	៧៩១.១៧៥

២៩. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូល

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៣.៤៣៨.៣០៧	៥៤.៧០៧.៣៤៨	២៨.៧៣១.៧៨៣	១១៨.០៨៧.៦២៨
ពន្ធពន្យារលើប្រាក់ចំណូល	១០.៨៣៨.១១៦	៤៤.១២១.៩៧០	(៦.៣១១.៣៩០)	(២៥.៩៣៩.៨១៣)
	២៤.២៧៦.៤២៣	៩៨.៨២៩.៣១៨	២២.៤២០.៣៩៣	៩២.១៤៧.៨១៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៩. ចំណាយពន្ធលើប្រាក់ចំណូល (ត)

ខ. ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៥
អត្រាពន្ធមានប្រសិទ្ធភាព ២០%	២៤.០០៨.២៣៧	៩៧.៧៣៧.៥៣៣	២១.៨៦៨.១៩៥	៨៩.៨៧៨.២៨១
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងតាមច្បាប់ពន្ធ	២១៩.៩៧៤	៨៩៥.៥១៤	៥៥២.១៩៨	២.២៦៩.៥៣៤
ការកំណត់ពន្ធឡើងវិញចំពោះពន្ធលើ ប្រាក់ចំណូលក្នុងឆ្នាំ របស់ឆ្នាំមុនៗ	៤៨.២១២	១៩៦.២៧១	-	-
ចំណាយពន្ធលើប្រាក់ចំណូល	២៤.២៧៦.៤២៣	៩៨.៨២៩.៣១៨	២២.៤២០.៣៩៣	៩២.១៤៧.៨១៥

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារ ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

ឃ. បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរបាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិត ប្រកាសពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន និងបានកត់ត្រាសំវិធានធន តាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុង ក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផល ពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុល ពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល
សាច់ប្រាក់ក្នុងដៃ	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិ នៃ កម្ពុជា៖				
គណនីចរន្ត	៧៩.៦០៣.៦៤៨	៣២០.៤០៤.៦៨៣	៩០.៩៨២.២០៣	៣៧១.៦៦២.២៩៩
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	-	-	២.៥៣០.៣១៨	១០.៣៣៦.៣៤៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ ៖				
គណនីចរន្ត	៧.៦៣៥.៥៦៣	៣០.៧៣៣.១៤១	១៧.១០១.០៤៨	៦៩.៨៥៧.៧៨១
គណនីសន្សំ	១៨៩.៣៤៩	៧៦២.១៣០	៧៣៩.៧៣៦	៣.០២១.៨២២
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	៨៥.០៤៩.៦០២	៣៤២.៣២៤.៦៤៨	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	<u>២៧៣.៥០៥.១០៦</u>	<u>១.១០០.៨៥៨.០៥២</u>	<u>២២៥.៩៤៦.៥៨៧</u>	<u>៩២២.៩៩១.៨០៨</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៦
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់ទ្រព្យសកម្មអរូបី				
(កំណត់សម្គាល់ ២៧)	១២.៧៨៨.៤៦៩	៥២.០៦១.៨៥៧	៧.៦៩៦.៦៤០	៣១.៦៣៣.១៩០
និយ័តកម្មមិនមែនសាច់ប្រាក់សម្រាប់ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	(៧០.៦៦៤)	(២៨៧.៦៨៩)	-	-
ខាតពីការថយចុះតម្លៃឥណទាន	១២២.៦៧២.១២៣	៤៩៩.៣៩៨.២១៣	១២៣.១០២.៨៦៨	៥០៥.៩៥២.៧៨៧
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	៦០.០១៣	២៤៤.៣១៣	៨.៦៧០	៣៥.៦៣៤
ចំណេញពីការបញ្ចប់កិច្ចសន្យាមុនពេលកំណត់ និងការកែប្រែកតិសន្យា	(៣៥.៦៦១)	(១៤៥.១៧៦)	(២៦៩.៦២៣)	(១.១០៨.១៥១)
ចំណាយអត្ថប្រយោជន៍បុគ្គលិកមិនមែនសាច់ប្រាក់	៤.៤៦៩.០០១	១៨.១៩៣.៣០៣	៤.២២០.៧៩៦	១៧.៣៤៧.៤៧២
ចំណេញ/ខាតមិនបានទទួលស្គាល់	(៤.៨២៦.៣២២)	(១៩.៦៤៧.៩៥៧)	(២.៤៥១.៧១២)	(១០.០៧៦.៥៣៧)
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៣)	(៣៧០.៥៦១.៩០៩)	(១.៥០៨.៥៥៧.៥៣១)	(៣៤៨.៦២៥.២៦២)	(១.៤៣២.៨៤៩.៨២៧)
បម្រែបម្រួលដើមទុនបង្វិល៖				
ទុនបម្រុងតាមច្បាប់	៨៤.០៥៦.០៦៥	៣៤២.១៩២.២៤១	(១១៦.៩១២.៧៦៤)	(៤៨០.៥១១.៤៦០)
ឥណទាន និងបុរេប្រទាន	(១៣០.៤៩៧.៣៦៨)	(៥៣១.២៥៤.៧៨៥)	(៣១៧.៤៦៨.១៥៤)	(១.៣០៤.៧៩៤.១១៣)
ទ្រព្យសកម្មផ្សេងៗ	៣.១៨៩.៩០៤	១២.៩៨៦.០៩៩	(២.៩៣៤.១៣៦)	(១២.០៥៩.២៩៩)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(២.២៨១.១៤១)	(៩.២៨៦.៥២៥)	២០.១៤៥.០៦១	៨២.៧៩៦.២០១
ប្រាក់បញ្ញើរបស់អតិថិជន	៤១៨.១៣៥.២៩៩	១.៧០២.២២៨.៨០២	២២២.០៧១.៩៨០	៩១២.៧១៥.៨៣៨
បំណុលផ្សេងៗ	៧៥៥.៩៦៥	៣.០៧៧.៥៣៤	(២.៥៨៩.៤៤៤)	(១០.៦៤២.៦១៥)
សាច់ប្រាក់បានពី/(ប្រើក្នុង)ប្រតិបត្តិការ	២៥៧.៨៩៤.៩៥៤	១.០៤៩.៨៩០.៣៥៩	(៣០៤.៦៦៤.១០៣)	(១.២៥២.១៦៩.៤៦៤)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
បំណុលសុទ្ធ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨
ប្រាក់កម្ចី	(៨៩២.៣១៤.៩០៣)	(៣.៥៩១.៥៦៧.៤៨៥)	(១.៣៩៤.៧៩៤.៣៦០)	(៥.៦៩៧.៧៣៤.៩៦១)
បំណុលបន្ទាប់បន្សំ	(៣០.២១៤.៦៥៣)	(១២១.៦១៣.៩៧៨)	(៥០.៨០៤.៣៦៤)	(២០៧.៥៣៥.៨២៧)
បំណុលកតិសន្យា	(២០.៥០៥.៩៧៥)	(៨២.៥៣៦.៥៤៩)	(១៩.៩២២.៥៩១)	(៨១.៣៨៣.៧៨៤)
បំណុលសុទ្ធ	(៦៦៩.៥៣០.៤២៥)	(២.៦៩៤.៨៥៩.៩៦០)	(១.២៣៩.៥៧៤.៧២៨)	(៥.០៦៣.៦៦២.៧៦៤)
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់				
ងាយស្រួល	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨
បំណុលដុល – អត្រាការប្រាក់ថេរ	(៣៥៣.៦៧៣.២៤៤)	(១.៤២៣.៥៣៤.៨០៧)	(២៩.៦០៥.២៣៥)	(១២០.៩៣៧.៣៨៥)
បំណុលដុល – អត្រាការប្រាក់អថេរ	(៥៨៩.៣៦២.២៨៧)	(២.៣៧២.១៨៣.២០៥)	(១.៤៣៥.៩១៦.០៨០)	(៥.៨៦៥.៧១៧.១៨៧)
បំណុលសុទ្ធ	(៦៦៩.៥៣០.៤២៥)	(២.៦៩៤.៨៥៩.៩៦០)	(១.២៣៩.៥៧៤.៧២៨)	(៥.០៦៣.៦៦២.៧៦៤)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	ប្រាក់កម្ចី បញ្ចូលរោមរិក	បំណុល បន្តបំបង្គំ បញ្ចូលរោមរិក	មូលបត្រ បំណុល បញ្ចូលរោមរិក	បំណុល កតិសន្យា បញ្ចូលរោមរិក	សរុបរួម បញ្ចូលរោមរិក	សាច់ប្រាក់ និង សាច់ប្រាក់សមមូល បញ្ចូលរោមរិក	សរុប បញ្ចូលរោមរិក
បំណុលសុទ្ធកិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(៩៧១.២៥៩.៤២៥)	(៨៩.៦៧៧.៤២៧)	(៣១.១៦៨.៤២៨)	(១៨.៩៧៣.២២៧)	(១.១១១.០៧៨.៥០៧)	១៩៨.៣៩៣.៥១៣	(៩១២.៦៨៤.៩៩៤)
លំហូរសាច់ប្រាក់	(១១៤.១៧៧.៣៥៨)	៣៨.៥០០.០០០	៣០.៩១១.៣០០	៤.៦៣៨.៩៧០	(៤០.១២៧.០៨៨)	២៧.៥៥៣.០៧៤	(១២.៥៧៤.០១៤)
ភតិសន្យាថ្មី	-	-	-	(៥.០៦៦.៨១៧)	(៥.០៦៦.៨១៧)	-	(៥.០៦៦.៨១៧)
លម្អៀងពីការប្តូរប្រាក់	(១.៣២០.២៨៨)	(៦៤.៦៩១)	(១៤៤.១៧៥)	(១១៤.៩៨៨)	(១.៦៤៤.១៤២)	-	(១.៦៤៤.១៤២)
បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់	(៣០៨.០៣៧.២៨៩)	៤៣៧.៧៥៤	៤០១.៣០៣	(៤០៦.៥២៩)	(៣០៧.៦០៤.៧៦១)	-	(៣០៧.៦០៤.៧៦១)
បំណុលសុទ្ធកិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>(១.៣៩៤.៧៧៤.៣៦០)</u>	<u>(៥០.៨០៤.៣៦៤)</u>	<u>-</u>	<u>(១៩.៩២២.៥៩១)</u>	<u>(១.៤៦៥.៥២១.៣០៨)</u>	<u>២២៥.៩៤៦.៥៨៧</u>	<u>(១.២៣៩.៥៧៤.៧២១)</u>
គិតជាពាន់រៀល	<u>(៥.៦៩៧.៧៣៤.៩៦១)</u>	<u>(២០៧.៥៣៥.៨២៧)</u>	<u>-</u>	<u>(៨១.៣៨៣.៧៨៤)</u>	<u>(៥.៩៨៦.៦៥៤.៥៧២)</u>	<u>៩២២.៩៩១.៨០៨</u>	<u>(៥.០៦៣.៦៦២.៧៦៤)</u>
បំណុលសុទ្ធកិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(១.៣៩៤.៧៧៤.៣៦០)	(៥០.៨០៤.៣៦៤)	-	(១៩.៩២២.៥៩១)	(១.៤៦៥.៥២១.៣០៨)	២២៥.៩៤៦.៥៨៧	(១.២៣៩.៥៧៤.៧២១)
លំហូរសាច់ប្រាក់	៥០៤.៥៨៤.៤៤៤	២០.៥០០.០០០	-	៥.៨២៨.០៩៣	៥៣០.៩១២.៥៣៧	៤៧.៥៥៨.៥១៩	៥៧៨.៤៧១.០៥៦
ភតិសន្យាថ្មី	-	-	-	(៦.៧២៣.០៧៧)	(៦.៧២៣.០៧៧)	-	(៦.៧២៣.០៧៧)
លម្អៀងពីការប្តូរប្រាក់	(៧.២៨៥.៦៤២)	(១៤៩.២៦២)	-	(៣៣៩.៧៩៥)	(៧.៧៧៤.៦៩៩)	-	(៧.៧៧៤.៦៩៩)
បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់	៥.១៨០.៦៥៥	២៣៨.៩៧៣	-	៦៥១.៣៩៥	៦.០៧១.០២៣	-	៦.០៧១.០២៣
បំណុលសុទ្ធកិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>(៨៩២.៣១៤.៩០៣)</u>	<u>(៣០.២១៤.៦៥៣)</u>	<u>-</u>	<u>(២០.៥០៥.៩៧៥)</u>	<u>(៩៣៣.០៣៥.៥៣១)</u>	<u>២៧៣.៥០៥.១០៦</u>	<u>(៦៦៩.៥៣០.៤២៥)</u>
គិតជាពាន់រៀល	<u>(៣.៥៩១.៥៦៧.៤៨៥)</u>	<u>(១២១.៦១៣.៩៧៨)</u>	<u>-</u>	<u>(៨២.៥៣៦.៥៤៩)</u>	<u>(៣.៧៩៥.៧១៨.០១២)</u>	<u>១.១០០.៨៥៨.០៥២</u>	<u>(២.៦៩៤.៨៥៩.៩៦០)</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣២. កិច្ចសន្យាផ្សេងៗ និងបំណុលយថាហេតុ

ក. កិច្ចសន្យាផ្តល់ឥណទាន

ចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ធនាគារ ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារូបនីមិនបានប្រើ	១.៨៧៥.៧០៦	៧.៥៤៩.៧១៧	៣.១៤៥.៣៥២	១២.៨៤៨.៧៦៣
លិខិតធានា	៨.៨១៩.២៣៣	៣៥.៤៩៧.៤១៣	២.៣៧១.៣១៥	៩.៦៨៦.៨២២
ចំនួនមានហានិភ័យសុទ្ធ	១០.៦៩៤.៩៣៩	៤៣.០៤៧.១៣០	៥.៥១៦.៦៦៧	២២.៥៣៥.៥៨៥

ខ. កិច្ចសន្យាភតិសន្យា

កិច្ចសន្យាភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យាដែលមានរយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

គ. បំណុលពន្ធយថាហេតុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមានបំណុលពន្ធយថាហេតុ ចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញលទ្ធផលនៃការកំណត់ពន្ធឡើងវិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំពោះការធ្វើសវនកម្មពន្ធ សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនពន្ធដែលបានកំណត់ឡើងវិញនេះ រួមបញ្ចូលនូវពន្ធកាត់ទុក ពន្ធបន្ថែម និងការប្រាក់ សរុបចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ធនាគារបានដាក់លិខិតជំទាស់ទៅ GDT ។ នៅមិនទាន់មានការឆ្លើយតបពី GDT នៅឡើយទេ។

ធនាគារមិនបានទទួលស្គាល់ចំនួននេះជាបំណុលទេ ប៉ុន្តែបានលាតត្រដាងវាជាបំណុលពន្ធយថាហេតុ ដោយសារត្រូវមានការបកស្រាយនូវបទប្បញ្ញត្តិពន្ធដែលពាក់ព័ន្ធ។ គណៈគ្រប់គ្រងបានពិគ្រោះយោបល់ជាមួយទីប្រឹក្សាផ្នែកពន្ធ និងបានវាយតម្លៃថា មិនមានភាពប្រាកដថាធនាគារត្រូវបង់ប្រាក់ពន្ធនេះទេ ហើយពេលវេលា និងការប៉ាន់ស្មានអំពីលំហូរចេញចុងក្រោយ មិនអាចប៉ាន់ស្មានគួរឱ្យទុកចិត្តបានទេ (កំណត់សម្គាល់៣)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេជាមួយធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
ក្រុមហ៊ុនមេជំរាងគេ	KB FINANCIAL GROUP INC.
ក្រុមហ៊ុនមេផ្ទាល់	Kookmin Bank Co., Ltd.
ក្រុមហ៊ុនពាក់ព័ន្ធ	ធនាគារឯកទេស ខេប៊ី ដេហាន ម.ក KB Bank Myanmar Co., Ltd.

បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ អភិបាលទាំងអស់របស់ធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

ខ. ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ	១.៧០៧.៥៦១	៦.៨៧២.៩៣៣	៨១៨.៥១៩	៣.៣៤៣.៦៥០
	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១១១.១៤០	៤៥២.៤៥១	៦១.៤១៥	២៥២.៤១៦

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៤,១០% ទៅ ៨,៤០% ក្នុងមួយឆ្នាំ (២០២៣ ៖ ៤,១០% ទៅ ១០,៨០% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតរំពឹងទុកនៃឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលបានទទួលស្គាល់ក្នុងឆ្នាំមានចំនួន ១.២៣៩ ដុល្លារអាមេរិក (៣១ ធ្នូ ២០២៣ ៖ ៣.២៧៩ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)
- គ. ប្រាក់កម្ចីពីក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីមិនទាន់ទូទាត់				
Kookmin Bank Co, Ltd.	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១
	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
Kookmin Bank Co, Ltd.	៣៩.៣៣១.៩៧៨	១៦០.១២០.៤៨២	៤២.៧២២.៣៧៨	១៧៥.៥៨៨.៩៧៤
	៣៩.៣៣១.៩៧៨	១៦០.១២០.៤៨២	៤២.៧២២.៣៧៨	១៧៥.៥៨៨.៩៧៤

សូមយោងទៅកំណត់សម្គាល់ ១៥ សម្រាប់លក្ខខណ្ឌសំខាន់ៗ។

- ឃ. បំណុលបន្ទាប់បន្សំពីក្រុមហ៊ុនមេ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលបន្ទាប់បន្សំមិនទាន់ទូទាត់				
Kookmin Bank Hong Kong				
Branch	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
Kookmin Bank Hong Kong				
Branch	៣.៥០១.៨០៩	១៤.២៥៥.៨៦៤	៤.៤០២.១៣២	១៨.០៩២.៧៦៣

សូមយោងទៅកំណត់សម្គាល់ ១៩ សម្រាប់លក្ខខណ្ឌសំខាន់ៗ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យតាគីពាក់ព័ន្ធ (ត)

ខ. ប្រាក់បញ្ញើពីតាគីពាក់ព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមប្រឹក្សាភិបាល	១៣.៨២០	៥៥.៦២៦	៧៤.៦២៧	៣០៤.៨៥១
គណៈគ្រប់គ្រងសំខាន់ៗ	១១.០០៤.៩៨៨	៤៤.២៩៥.០៧៧	១១.៨៦៤.៤៩៩	៤៨.៤៦៦.៤៧៨
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក	១០.៩៤៩.២៦៧	៤៤.០៧០.៨០០	៣៧៤.០០៦	១.៥២៧.៨១៥
KB Bank Myanmar Co., Ltd.	៤.៣៣៣.៥៩៥	១៧.៤៤២.៧២០	២៣.១២៧.២៩០	៩៤.៤៧៤.៩៨០
Kookmin Bank Co. Ltd	១.៣៣០.៩៦៥	៥.៣៥៧.១៣៤	-	-
ការប្រាក់ត្រូវបង់	១៤៦.០១២	៥៨៧.៦៩៨	៥៤៣.០៣៤	២.២១៨.២៩៤
	២៧.៧៧៨.៦៨៧	១១១.៨០៩.០៥៥	៣៥.៩៨៣.៤៥៦	១៤៦.៩៩២.៤១៨
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
ក្រុមប្រឹក្សាភិបាល	១.៦៤២	៦.៦៨៥	៣.៩៤៦	១៦.២១៨
គណៈគ្រប់គ្រងសំខាន់ៗ	៨៥៣.២៦៥	៣.៤៧៣.៦៤២	៦៦៧.៥១៨	២.៧៤៣.៤៩៩
KB Bank Myanmar Co., Ltd.	១.១៥២.២៣៨	៤.៦៩០.៧៦១	១.០៥៩.៦២២	៤.៣៥៥.០៤៦
	២.០០៧.១៤៥	៨.១៧១.០៨៨	១.៧៣១.០៨៦	៧.១១៤.៧៦៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)

ខ. ប្រាក់បញ្ញើពីតាមការកំណត់ (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	អប្បបរមា	អតិបរមា	អប្បបរមា	អតិបរមា
ភាគទុនិក				
ក្រុមប្រឹក្សាភិបាល				
ប្រាក់សន្សំ				
- ប្រាក់រៀល		គ្មាន		១,៥០%
- ប្រាក់ដុល្លារអាមេរិក		១,៥០%-២,៥០%		១,៥០%-២,៥០%
ប្រាក់បញ្ញើមានកាលកំណត់				
- ប្រាក់ដុល្លារអាមេរិក		៧,៥០%		៥,៧៥%-៨,២៥%
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់សន្សំ				
- ប្រាក់រៀល		១,៥០%-៣,៥០%		១,៥០%-២,៥០%
- ប្រាក់ដុល្លារអាមេរិក		១,៥០%-៤,០០%		១,៥០%-២,៧៥%
ប្រាក់បញ្ញើមានកាលកំណត់				
- ប្រាក់រៀល		៦,២៥%-៨,៥០%		៦,០០%-៨,៥០%
- ប្រាក់ដុល្លារអាមេរិក		១,៥០%-៨,២៥%		៣,៥០%-៨,២៥%
ក្រុមហ៊ុនពាក់ព័ន្ធ				
ប្រាក់បញ្ញើមានកាលកំណត់				
- ប្រាក់ដុល្លារអាមេរិក		៥,០០%		៦,០០%
ប្រាក់កម្ចី				
- ប្រាក់រៀល		គ្មាន		គ្មាន
- ប្រាក់ដុល្លារអាមេរិក		៥,៤៩%-៩,១៣%		៦,៤៨%-១០,៤៦%

ប. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	២៤៧.៧២៩	១.០០៨.៥០៥	២៨៤.៨១៦	១.១៧០.៥៩៤
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់លើកទឹកចិត្តគណៈគ្រប់គ្រង - រយៈពេលខ្លី	១.១៥៨.៧៣៧	៤.៧១៧.២១៨	២.៣៥៦.៤២៣	៩.៦៨៤.៨៩៩
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ បុគ្គលិក - រយៈពេលខ្លី	៧.០៨៤.៥៧៧	២៨.៨៤១.៣១៣	៨.១៧៦.១១៨	៣៣.៦០៣.៨៤៥
	៨.២៤៣.៣១៤	៣៣.៥៥៨.៥៣១	១០.៥៣២.៥៤១	៤៣.២៨៨.៧៤៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗដូចជា ៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យ អត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ ងាយស្រួល។ អាជីវកម្មផ្នែកហិរញ្ញវត្ថុងាយនឹងមានហានិភ័យ ហើយហានិភ័យផ្នែកប្រតិបត្តិការ គឺជាផលវិបាកដែលមិន អាចចៀសរួចក្នុងដំណើរការអាជីវកម្ម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យារូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី ការពារហានិភ័យរបស់ខ្លួនទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម ថ្លៃ ដើមដករំលស់៖				
សាច់ប្រាក់ក្នុងដៃ	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិ នៃ កម្ពុជា	៨៨.៤០៩.០២២	៣៥៥.៨៤៦.៣១៤	៩៩.១៦៣.៣៥០	៤០៥.០៨២.២៨៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុរេប្រទាន	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨៨.១៣៤	៧.១៩៧.២៣៩	២.៧០៥.១៣៣	១១.០៥០.៤៦៨
	<u>៥.២០៩.៦៤៥.៧៩៦</u>	<u>២០.៩៦៨.៨២៤.៣២៩</u>	<u>៥.១៤០.៣៣៥.៩៤៧</u>	<u>២០.៩៩៨.២៧២.៣៤៣</u>
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃ សមស្របក្នុងចំណូលលម្អិតផ្សេងៗ	៥៣.៧៥៥	២១៦.៣៦៤	៥៣.៧៥៥	២១៩.៥៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>៥.២០៩.៦៩៩.៥៥១</u>	<u>២០.៩៦៩.០៤០.៦៩៣</u>	<u>៥.១៩៤.១៩១.៧០២</u>	<u>២១.២១៧.៨៦១.៩៣២</u>

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ដករំលស់៖

ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦
ប្រាក់បញ្ញើរបស់អតិថិជន	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥
ប្រាក់កម្ចី	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១
មូលបត្របំណុល	-	-	-	-
បំណុលកតិសន្យា	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤
បំណុលបន្ទាប់បន្សំ	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
បំណុលផ្សេងៗ	៨.៤៥៧.២៥៦	៣៤.០៤០.៤៥៥	៦.០៦២.៥៨៦	២៤.៧៦៥.៦៦៤
បំណុលហិរញ្ញវត្ថុសរុប	<u>៤.៤៨១.៦០៩.៥៧៧</u>	<u>១៨.០៣៨.៤៧៨.៥៤៧</u>	<u>៤.៥៨១.៧៨៥.១៣០</u>	<u>១៨.៧១៦.៥៩២.២៥៧</u>

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ និងកិច្ចសន្យាផ្តល់ឥណទាន។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ឥណទាន។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ធនាគារកណ្តាលមិនមានប្រវត្តិនៃការខាតបង់ទេ និងមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចក្នុងពេលអនាគតឆាប់ៗនេះ ដូចនេះ ការខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានចំនួនសូន្យ។ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានទាប។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីរកការថយចុះតម្លៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប៊ីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៤.១(គ)។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យពេលមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើ ហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ (ត)

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- បន្ទុកលើទ្រព្យសកម្មអាជីវកម្ម ដូចជាដីធ្លី និងអគារ។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

- (i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)
- ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អតិថិជនម្នាក់ ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប្រសិនបើហួសកាលកំណត់សង ៣០ ថ្ងៃ ឬលើស។
- (ii) និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មដែលមានការថយចុះតម្លៃឥណទាន
- ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖
- អតិថិជន/អ្នកជាប់កាតព្វកិច្ច ហួសកំណត់សងលើស៩០ថ្ងៃ ឬលើស ពីកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា។
 - ឥណទានត្រូវបានដាក់ឱ្យថយចុះតម្លៃ ដោយសារមូលហេតុផ្សេងៗដូចជា ការក្លែងបន្លំ ផលវិបាកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ជាដើម។ ក្នុងករណីដែលឥណទានមិនមានការមិនសងប្រាក់ ឬហួសកាលកំណត់សង ប៉ុន្តែត្រូវបានដាក់ឱ្យថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ជាឥណទានថយចុះតម្លៃ ដោយមានការអនុម័តរបស់គណៈគ្រប់គ្រង។
 - ការរៀបចំ ឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វានស៊ីលីដឥណទានមួយ គឺពាក់ព័ន្ធនឹងការកែប្រែដែលបានធ្វើឡើងចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វានស៊ីលីដឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
 - ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារទូទាត់សង នោះការវាយតម្លៃសំវិធានធនចាំបាច់ ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
 - គណនីដែលត្រូវជម្រះចេញពីបញ្ជី។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន

ការខាតឥណទានរំពឹងទុក (ECL) ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ការខាតឥណទានរំពឹងទុកគឺជាផលិតផលដែលបានធ្វើអប្បបរមានៃប្រូបាបនៃការមិនសងប្រាក់ (PD) ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default) និងចំនួនដែលមានហានិភ័យពេលមិនសង (Exposure at Default) ដែលត្រូវបានឱ្យនិយមន័យដូចខាងក្រោម៖

- PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន (ដូចគ្នានឹង និយមន័យនៃការមិនសងប្រាក់ និង ការថយចុះតម្លៃឥណទាន ខាងលើ) ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។
- ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (LGD) គឺជាការរំពឹងទុករបស់ធនាគារ អំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។
- EAD គឺអាស្រ័យទៅតាមចំនួនដែលធនាគាររំពឹងថាត្រូវបានគេជំពាក់ នាចំណុចពេលមិនសងប្រាក់ ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (EAD ពេញមួយអាយុកាល)។

ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នា ដើម្បីគណនា ECL ឱ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាប្រហាក់ប្រហែល។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយយកទិន្នន័យកាលផុតកំណត់ គុណនឹង PD១២ខែនាពេលបច្ចុប្បន្ន។

LGDs ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមកត្តានានា ដែលមានផលប៉ះពាល់ចំពោះការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិនសងប្រាក់។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន (ត)

EAD ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមទិន្នន័យការសងប្រាក់រំពឹងទុក ដែលខុសប្លែកពីគ្នាទៅតាមប្រភេទផលិតផល។ ចំពោះផលិតផលដែលត្រូវដករំលស់ និងឥណទានដែលត្រូវទូទាត់សងតែមួយដង គឺអាស្រ័យទៅតាមការទូទាត់សងក្នុងកិច្ចសន្យាដែលអតិថិជនជំពាក់ ទៅតាមមូលដ្ឋាន១២ខែ ឬពេញមួយអាយុកាល ហើយវាក៏ត្រូវបានកែតម្រូវដែរ ប្រសិនបើអតិថិជនទូទាត់សងលើសពីការរំពឹងទុក។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងឆ្នាំរាយការណ៍នេះទេ លើកលែងតែបម្រែបម្រួលដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៤(គ)(iv)។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL ពិចារណាអំពីព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគស្ថិតិដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន ដើម្បីកំណត់អថេរសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ផលបត្រនីមួយៗ។

ការវិភាគត្រូវបានអនុវត្តចំពោះ PD ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៃអថេរទាំងនេះ ដែលធ្លាប់មានចំពោះអត្រាមិនសងប្រាក់។ អថេរសេដ្ឋកិច្ចក្នុងគ្រាមុនសម្រាប់ការវិភាគ ត្រូវបានយកប្រភពមកពីទិន្នន័យដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា គេហទំព័រ មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ការវិភាគស្ថិតិវិប្បស្ស័យ (statistical regression analysis) បង្ហាញថា មិនមានទំនាក់ទំនងនៃអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs) ទាំងនេះ ជាមួយនឹងអត្រានៃការមិនសងប្រាក់ទេ ដែលវាត្រូវឆ្លុះបញ្ចាំងពីទំនាក់ទំនងនៃលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន។

ធនាគារបានសន្មតទំនាក់ទំនងសំខាន់មួយ និងបានអនុវត្តការប៉ាន់ស្មានមាត្រដ្ឋានរំពឹងទើលទៅពេលអនាគតលើប្រូបាបនៃការមិនសងប្រាក់ក្នុងគ្រាមុន និងការខាតបង់នៅពេលមិនមានការសងប្រាក់។ ធនាគារបានអនុវត្តការផ្ទៀងផ្ទាត់ទិសដៅ ជាការធ្វើតេស្តប្រសិទ្ធភាពគំរូព្យាករណ៍ (Back testing) និងវាយតម្លៃថាមាត្រដ្ឋាននេះមានភាពសមស្រប។ គណៈគ្រប់គ្រងបានវាយតម្លៃថា វិធីសាស្ត្រនេះមានប្រសិទ្ធភាពស្របយកហានិភ័យឥណទាន សម្រាប់ស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)
MEVs សម្រាប់សេណារីយ៉ូមូលដ្ឋាន កើនឡើង និងថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តកម្មលើ MEVs មូលដ្ឋានដោយការបូក/ដក ជាមួយនឹងគម្លាតស្តង់ដាពីរ។ បន្ទាប់មក សេណារីយ៉ូដែលបានឆ្លងប្រូបាប ត្រូវបានអនុវត្តដូចខាងក្រោម៖

លទ្ធផលដែលបានឆ្លើយប្រាប់ (PWO)	មូលដ្ឋាន	កើនឡើង	ថយចុះ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០%	២០%	៦០%
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២០%	២០%	៦០%

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលបត្ររបស់ធនាគារ។
ការរំពឹងទុកទៅអនាគតផ្សេងៗទៀត មិនបានបញ្ចូលក្នុងសេណារីយ៉ូខាងលើទេ ដូចជា ផលប៉ះពាល់នៃបទប្បញ្ញត្តិណាមួយ បម្រែបម្រួលផ្នែកនីតិវិធី ឬនយោបាយ ក៏ត្រូវបានយកមកពិចារណាដែរ ប៉ុន្តែត្រូវបានចាត់ទុកថាមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះក្រុមហ៊ុនមិនបានធ្វើនិយ័តកម្មចំពោះ ECL សម្រាប់កត្តាទាំងនេះទេ។

ការវិភាគភាពប្រែប្រួល

ការសន្មតសំខាន់បំផុតដែលមានផលប៉ះពាល់ចំពោះសំវិធានធន ECL គឺការប្រែប្រួលការឆ្លើងដែលត្រូវបានកំណត់រួច សម្រាប់សេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ។

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលបត្ររបស់ធនាគារ។

- (v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ
ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។ ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

- (vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទាន និងបុរេប្រទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបរៀងជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទានត្រូវបាន កែលម្អគួរឱ្យកាត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬ ដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលប្រើប្រាស់រូបវន្ត ឬមុនពេលកែប្រែឥណទានផ្សេងៗរបស់ធនាគារ មានដូចខាងក្រោម៖

	ហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ហានិភ័យ ឥណទានអតិបរមា ពាន់រៀល
៣១ ធ្នូ ២០២៣		
ខ្ទង់ក្នុងតារាងតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុព្វបទឥណទាន	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០៥.១៣៣	១១.០៥០.៤៦៩
សរុប	<u>៤.៩២៦.៥៧៩.៣១៥</u>	<u>២០.១២៥.០៧៦.៥០២</u>
ខ្ទង់ក្រៅតារាងតុល្យការ		
កិច្ចសន្យាផ្សេងៗ	<u>៣.១៤៥.៣៥២</u>	<u>១២.៨៤៨.៧៦៣</u>
៣១ ធ្នូ ២០២៤		
ខ្ទង់ក្នុងតារាងតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២
ឥណទាន និងបុព្វបទឥណទាន	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨៨.១៣៤	៧.១៩៧.២៣៩
សរុប	<u>៥.០២០.២០៩.៨៣០</u>	<u>២០.២០៦.៣៤៤.៥៦៥</u>
ខ្ទង់ក្រៅតារាងតុល្យការ		
កិច្ចសន្យាផ្សេងៗ	<u>១.៨៧៥.៧០៦</u>	<u>៧.៥៤៩.៧១៧</u>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៩៩,៩% (២០២៣ ៖ ៩៩,៩%) នៃហានិភ័យឥណទានអតិបរមាសរុបរបស់ធនាគារ កើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងឥណទាន និងបុព្វបទឥណទាន។ នៅពេលដែលប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានហានិភ័យឥណទានទាប គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុព្វបទរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ឥណទាន និងបុព្វបទភាគច្រើនបំផុត ត្រូវបានធានាដោយទ្រព្យបញ្ចាំ
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុព្វបទ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ
ឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើចំណាត់ថ្នាក់របស់ធនាគារកណ្តាល។ ការពណ៌នាអំពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

ចំណាត់ថ្នាក់របស់ ធនាគារកណ្តាល	ចំនួនថ្ងៃផុតកំណត់ (DPD)	គុណភាព ឥណទាន	បរិយាយ
ស្តង់ដារ	រយៈពេលខ្លី ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ 90 រយៈពេលវែង ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ < 90	ការតាមដាន ស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ឃ្លាំមើល	រយៈពេលខ្លី ៖ $90 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ 90 រយៈពេលវែង ៖ $90 \leq$ ចំនួនថ្ងៃផុតកំណត់ < 90	ការតាមដាន ពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ក្រោមស្តង់ដារ	រយៈពេលខ្លី ៖ $90 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ 90 រយៈពេលវែង ៖ $90 \leq$ ចំនួនថ្ងៃផុតកំណត់ < 90	ការមិនសងប្រាក់/ ការថយចុះតម្លៃ ឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយ តម្លៃថាមានការថយចុះតម្លៃ។
សង្ស័យ	រយៈពេលខ្លី ៖ $90 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ 90 រយៈពេលវែង ៖ $90 \leq$ ចំនួនថ្ងៃផុតកំណត់ < 90		
បាត់បង់	រយៈពេលខ្លី ៖ ចំនួនថ្ងៃផុតកំណត់ ≥ 90 រយៈពេលវែង ៖ ចំនួនថ្ងៃផុតកំណត់ ≥ 90		

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រាប្រាក់ប្រចាំឆ្នាំដោយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល ឬត្រូវបានធានាដោយធនាគារកណ្តាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញ កាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាបចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

		ECL	ECL	
		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះ	
	ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	៨៧.៥៧៧.៩៥១	-	-	៨៧.៥៧៧.៩៥១
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៥.២៩៦.៥៦៣	-	-	៥.២៩៦.៥៦៣
តម្លៃយោងដុល	៩២.៨៧៤.៥១៤	-	-	៩២.៨៧៤.៥១៤
សំវិធានធនសម្រាប់ការខាត (ECL)	(៨៥.៤០៣)	-	-	(៨៥.៤០៣)
តម្លៃយោងសុទ្ធ	៩២.៧៨៩.១១១	-	-	៩២.៧៨៩.១១១
គិតជាពាន់រៀល	៣៧៣.៤៧៦.១៧២	-	-	៣៧៣.៤៧៦.១៧២

		ECL	ECL	
		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះ	
	ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	១៦.៩៥០.៥៦៤	-	-	១៦.៩៥០.៥៦៤
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៨៩០.២២០	-	-	៨៩០.២២០
តម្លៃយោងដុល	១៧.៨៤០.៧៨៤	-	-	១៧.៨៤០.៧៨៤
សំវិធានធនសម្រាប់ការខាត (ECL)	(១៣.៨៩៨)	-	-	(១៣.៨៩៨)
តម្លៃយោងសុទ្ធ	១៧.៨២៦.៨៨៦	-	-	១៧.៨២៦.៨៨៦
គិតជាពាន់រៀល	៧២.៨២២.៨២៩	-	-	៧២.៨២២.៨២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាលរួមជាមួយនឹងសំវិធានធន ECL៖

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
ឥណទាន និងបុរេប្រទានចាស់រ៉េអូតាម				
ថ្លៃដើមដករំលស់				
ការតាមដានធម្មតា	៤.៨២៤.៧៨៤.១៩៨	-	-	៤.៨២៤.៧៨៤.១៩៨
ការតាមដានពិសេស	-	៣៤.៩៤៥.៩០០	-	៣៤.៩៤៥.៩០០
មិនសងប្រាក់	-	-	៣១៦.៨៣៦.១៧០	៣១៦.៨៣៦.១៧០
តម្លៃយោងដុល	៤.៨២៤.៧៨៤.១៩៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧០	៥.១៧៦.៥៦៦.២៦៨
សំវិធានធនសម្រាប់ការខាត (ECL)	(១៨.៥៩៥.៣១៧)	(៩.០៤២.១៩០)	(២២៣.២៩៦.១៧៦)	(២៥០.៩៣៣.៦៨៣)
តម្លៃយោងសុទ្ធ	៤.៨០៦.១៨៨.៨៨១	២៥.៩០៣.៧១០	៩៣.៥៣៩.៩៩៤	៤.៩២៥.៦៣២.៥៨៥
គិតជាពាន់រៀល	១៩.៣៤៤.៩១០.២៤៦	១០៤.២៦២.៤៣៣	៣៧៦.៤៩៨.៤៧៥	១៩.៨២៥.៦៧១.១៥៤
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
ឥណទាន និងបុរេប្រទានចាស់រ៉េអូតាម				
ថ្លៃដើមដករំលស់				
ការតាមដានធម្មតា	៤.៤៣០.៩២៦.២០៦	-	-	៤.៤៣០.៩២៦.២០៦
ការតាមដានពិសេស	-	៤៤១.២៤៣.៦១៦	-	៤៤១.២៤៣.៦១៦
មិនសងប្រាក់	-	-	១៩៤.៣០៧.៥២២	១៩៤.៣០៧.៥២២
តម្លៃយោងដុល	៤.៤៣០.៩២៦.២០៦	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៤៤
សំវិធានធនសម្រាប់ការខាត (ECL)	(១៧.៤១៤.៨៤១)	(២២.០១២.៦៧២)	(១២១.០០២.៥៣៥)	(១៦០.៤៣០.០៤៨)
តម្លៃយោងសុទ្ធ	៤.៤១៣.៥១១.៣៦៥	៤១៩.២៣០.៩៤៤	៧៣.៣០៤.៩៨៧	៤.៩០៦.០៤៧.២៩៦
គិតជាពាន់រៀល	១៨.០២៩.១៩៣.៩២៥	១.៧១២.៥៥៨.៤០៦	២៩៩.៤៥០.៨៧២	២០.០៤១.២០៣.២០៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាត

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន

	ECL ១២ខែ ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៧.៤១៤.៨៤០	២២.០១២.៦៧១	១២១.០០២.៥៣៥	១៦០.៤៣០.០៤៦
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	៩.២៥៩.៦៨៨	(៧.០២០.០១១)	(២.២៣៩.៦៧៧)	-
ផ្ទេរទៅដំណាក់កាលទី២	(៤៦៧.៣៧១)	៨៦៦.៥១៨	(៣៩៩.១៤៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(២.៥៣៦.០១៥)	(១២.៤៣៥.៩៩៤)	១៤.៩៧២.០០៩	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	(៧.៦៣៥.៥១៤)	៦.៣៣៩.២៧៥	១២៦.៨១៥.៧៤២	១២៥.៥១៩.៥០៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៥.៧២១.០២៨	១.១៨៤.៥៩៨	២.៦៩២.៨៣១	៩.៥៩៨.៤៥៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(៣.១៦១.៣៣៩)	(១.៩០៤.៨៦៧)	(២.៤១៩.៩៩០)	(៧.៤៨៦.១៩៦)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៣៧.១២៨.១២៧)	(៣៧.១២៨.១២៧)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៨.៥៩៥.៣១៧	៩.០៤២.១៩០	២២៣.២៩៦.១៧៦	២៥០.៩៣៣.៦៨៣
គិតជាពាន់រៀល	៧៤.៨៤៦.១៥១	៣៦.៣៩៤.៨១៥	៨៩៨.៧៦៧.១០៩	១.០១០.០០៨.០៧៥

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

	ECL ១២ខែ ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៤.៤៣០.៩២៦.២២០	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៥៨
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	២៨១.២៨១.២៥០	(២៧៧.១១៦.៩៧៩)	(៤.១៦៤.២៧១)	-
ផ្ទេរទៅដំណាក់កាលទី២	(២៥.៨២៦.៧២៩)	២៦.៥៥៤.៨០៧	(៧២៨.០៧៨)	-
ផ្ទេរទៅដំណាក់កាលទី៣	(១០២.៤៦១.៣២៩)	(៦៥.៣៩៨.០៦៤)	១៦៧.៨៥៩.៣៩៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១.៤៣៣.៣៨២.០៣២	២.១៩៧.៧៦៨	៨៧៣.៨១១	១.៤៣៦.៤៥៣.៦១១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(១.១៩២.៥១៧.២៤៦)	(៩២.៥៣៥.២៤៨)	(៤.១៨៤.០៨០)	(១.២៨៩.២៣៦.៥៧៤)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៣៧.១២៨.១២៧)	(៣៧.១២៨.១២៧)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.៨៧៤.៧៨៧.១៩៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧៦	៥.២២៦.៥៦៩.២៧៤
គិតជាពាន់រៀល	១៩.៤១៩.៧៥៦.៣៩៧	១៤០.៦៥៧.២៤៨	១.២៧៥.២៦៥.៥៨៤	២០.៨៣៥.៦៧៩.២២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាត (ត)

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន (ត)

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ECL ១២ខែ ដុល្លារអាមេរិក			
ខាតឥណទានកើតឡើង				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១២.៥២៦.៨៣៨	១១.៦៧៩.៨២៦	២៩.៧៥៦.៧១៤	៥៣.៩៦៣.៣៧៨
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	៦២៤.០២៣	(២៧៨.៥៤៤)	(៣៤៤.៥២១)	-
ផ្ទេរទៅដំណាក់កាលទី២	(៩០៨.២៥៧)	១.៥៨០.៩៨៤	(៦៧២.៧២៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(២.១៣៣.២៣៤)	(៥.៨៩០.៤៩៤)	៨.០២៣.៧២៨	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	២.៣៤៦.៣២៤	៨.៨២៧.៨៨៦	១០២.៩០៤.០៥៣	១១៤.០៧៨.២៦៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៧.៦៧១.៤៨៥	៨.៤៤៥.៦៩១	៥.៧០១.៩២៦	២១.៨១៩.១០២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(៣.៥៧៨.២០៦)	(២.៦១៩.២៩៩)	(២.៤៣៩.៣៩៥)	(៨.៦៣៦.៩០០)
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៨៦៥.៨៦៨	២៦៦.៦២២	៣.១៥៥.៥៧០	៤.២៨៨.០៦០
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(២៥.០៨១.៨៥៥)	(២៥.០៨១.៨៥៥)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៧.៤១៨.៨៨១	២២.០១២.៦៧២	១២១.០០២.៥៣៥	១៦០.៤៣៤.០៨៨
គិតជាពាន់រៀល	៧១.១៣៩.៦២៥	៨៩.៩២១.៧៦៥	៤៩៤.២៩៥.៣៥៥	៦៥៥.៣៥៦.៧៤៥

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ECL ១២ខែ ដុល្លារអាមេរិក			
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៤.០៦៣.៧៥៦.២១០	២៣២.៧៩០.០២៩	៥៣.៥៣៨.៩២៥	៤.៣៥០.០៨៥.១៦៤
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	១.៩២៦.០៧៤	(១.២៧២.១៦៨)	(៦៥៣.៩០៦)	-
ផ្ទេរទៅដំណាក់កាលទី២	(២៥១.៦៧៨.១៨៨)	២៥២.៩០០.៦១៥	(១.២២២.៤២៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(១២៥.២៤៩.៩០៦)	(៤១.៩៣៦.៤៣៤)	១៦៧.១៨៦.៣៨០	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១.៥០២.៥៧៧.៥០៣	៦៣.២៤៥.២៥២	៤៥៣.២៣៣	១.៥៦៦.២៧៥.៩៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(១.១៦១.១០៧.៨៦០)	(៦៧.៣១៦.០៥៣)	(៤.៤៣២.៣៧៩)	(១.២៣២.៨៥៦.២៩២)
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៤០០.៧០២.៣៧៣	២.៨៣២.៣៧៥	៤.៥១៩.៥៩១	៤០៨.០៥៤.៣៣៩
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(២៥.០៨១.៨៥៥)	(២៥.០៨១.៨៥៥)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.៤៣០.៩២៦.២១៦	៤៤១.២៨៣.៦១៦	១៩៨.៣០៧.៥២២	៥.០៦៦.៤៧៧.៣៥៤
គិតជាពាន់រៀល	១៨.១០០.៣៣៣.៥៥២	១.៨០២.៤៨០.១៧១	៧៩៣.៧៤៦.២២៧	២០.៦៩៦.៥៥៩.៩៥០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្ម។

	ប្រាក់បញ្ញើ និងការ ជាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
អន្តរការីផ្នែកហិរញ្ញវត្ថុ	៩២.៨៧៤.៥១៤	-	-	៩២.៨៧៤.៥១៤
ជំនួញ និងពាណិជ្ជកម្ម	-	១.២៧២.០៧១.៥៦០	-	១.២៧២.០៧១.៥៦០
សេវាកម្ម	-	៦៩៨.១៩៣.៣១៣	-	៦៩៨.១៩៣.៣១៣
ឥណទានអចលនទ្រព្យ	-	៧៧១.២៤០.៦២១	-	៧៧១.២៤០.៦២១
ការកែលម្អគេហដ្ឋាន	-	៨៦៣.៣២៥.០៧០	-	៨៦៣.៣២៥.០៧០
កសិកម្ម	-	៤៤៦.៣២៩.៥៤៦	-	៤៤៦.៣២៩.៥៤៦
ឥណទានរថយន្ត	-	៣៥០.៤៦៨.៦៣០	-	៣៥០.៤៦៨.៦៣០
ដឹកជញ្ជូន	-	២៣៤.៧៧០.៨៨៩	-	២៣៤.៧៧០.៨៨៩
សំណង់	-	៤៨.១៣៦.១៨០	-	៤៨.១៣៦.១៨០
ឥណទានបុគ្គល	-	៤៤១.២៨៨.៥៣១	-	៤៤១.២៨៨.៥៣១
ផលិតកម្ម	-	៥០.៧៤១.៩២៨	-	៥០.៧៤១.៩២៨
ផ្សេងៗ	-	-	១.៧៨៨.១៣៤	១.៧៨៨.១៣៤
សរុប	៩២.៨៧៤.៥១៤	៥.១៧៦.៥៦៦.២៦៨	១.៧៨៨.១៣៤	៥.២៧១.២២៨.៩១៦
ដក៖ ខាតឥណទានរំពឹងទុក	(៨៥.៤០៣)	(២៥០.៩៣៣.៦៨៣)	-	(២៦៦.៣៣៦.០៨៦)
តម្លៃយោងសុទ្ធ	៩២.៧៨៩.១១១	៤.៩២៥.៦៣២.៥៨៥	១.៧៨៨.១៣៤	៥.០២០.២០៥.៨៣០
គិតជាពាន់រៀល	៣៧៣.៤៧៦.១៧២	១៩.៨២៥.៦៧១.១៥៤	៧.១៩៧.២៣៩	២០.២០៦.៣៨៤.៥៦៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ រៀបរៀងហានិភ័យឥណទាន (ត)

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ប្រាក់បញ្ញើ និងការ ជាកប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
អន្តរការីផ្ទៃក្នុងហិរញ្ញវត្ថុ	១៧.៨៤០.៧៨៤	-	-	១៧.៨៤០.៧៨៤
ជំនួញ និងពាណិជ្ជកម្ម	-	១.២៩១.៨៨៤.៤៥១	-	១.២៩១.៨៨៤.៤៥១
សេវាកម្ម	-	៩៨០.៦៤៧.១៣៤	-	៩៨០.៦៤៧.១៣៤
ឥណទានអចលនទ្រព្យ	-	៧២៩.៥០៥.៤០៦	-	៧២៩.៥០៥.៤០៦
ការកែលម្អគេហដ្ឋាន	-	៧១៩.៦០៨.៧០៩	-	៧១៩.៦០៨.៧០៩
កសិកម្ម	-	៥៧៩.៣៣៧.០៩៦	-	៥៧៩.៣៣៧.០៩៦
ឥណទានរថយន្ត	-	៣៣៧.៣៤១.២៨៩	-	៣៣៧.៣៤១.២៨៩
ដឹកជញ្ជូន	-	២៤១.៤៧៨.៤០៩	-	២៤១.៤៧៨.៤០៩
សំណង់	-	៦៨.០៦៧.៧២៤	-	៦៨.០៦៧.៧២៤
ឥណទានបុគ្គល	-	៦៥.៦២១.៥៨២	-	៦៥.៦២១.៥៨២
ផលិតកម្ម	-	៥២.៩៨៥.៥៤៤	-	៥២.៩៨៥.៥៤៤
ផ្សេងៗ	-	-	២.៧០៥.១៣៣	២.៧០៥.១៣៣
សរុប	១៧.៨៤០.៧៨៤	៥.០៦៦.៤៧៧.៣៤៤	២.៧០៥.១៣៣	៥.០៨៧.០២៣.២៦១
 ដក៖ ខាតឥណទានរំពឹងទុក	(១៣.៨៩៨)	(១៦០.៤៣០.០៤៨)	-	(១៦០.៤៤៣.៩៤៦)
តម្លៃយោងសុទ្ធ	១៧.៨២៦.៨៨៦	៤.៩០៦.០៤៧.២៩៦	២.៧០៥.១៣៣	៤.៩២៦.៥៧៩.៣១៥
គិតជាពាន់រៀល	៧២.៨២២.៨២៩	២០.០៤១.២០៣.២០៤	១១.០៥០.៤៦៨	២០.១២៥.០៨៥.៥០១

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយប័ណ្ណច្រើនប្រភេទ ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណ ដែលកាតច្រើនគឺទាក់ទងនឹងប្រាក់រៀល និងប្រាក់បាត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ធនាគារ ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ តាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សមមូលជាប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ដៃគាត	ផ្សេងៗ	សរុប
៣១ ធ្នូ ២០២៤					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៧៧.៣៧៧.៩១៣	២៣.៤១៨.០២០	២៣១.០១១	-	១០១.០២៦.៩៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៧៣.៩២២.៤២៤	១៤.៤៨៦.៥៩៨	-	-	៨៨.៤០៩.០២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.១៥២.២៩៨	៤៥៧.២៣៤	៤៧.១៥៩	១៣២.៤២០	៩២.៧៨៩.១១១
ឥណទាន និងបុព្វបទអតិថិជន	៤.២៥៧.០៧៥.៣៩៨	៦៦៨.៣០០.២៣៤	២៥៦.៩៥៣	-	៤.៩២៥.៦៣២.៥៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រង FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨១.៤៥៨	៦.៦៧៦	-	-	១.៧៨៨.១៣៤
	<u>៤.៥០២.៣៦៣.២៤៦</u>	<u>៧០៦.៦៦៨.៧៦២</u>	<u>៥៣៥.១២៣</u>	<u>១៣២.៤២០</u>	<u>៥.២០៩.៦៩៩.៥៥១</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០៦.៧៧៣.០១៧	៣០៥.៦៥៣	-	-	១០៧.០៧៨.៦៧០
ប្រាក់បញ្ញើរបស់អតិថិជន	៣.១៤០.៨៤៤.៦៦០	២៨២.១៨៣.៤២០	១០.០៤០	-	៣.៤២៣.០៣៨.១២០
ប្រាក់កម្ចី	៦៥៩.៧៣៦.១០៧	២៣២.៥៧៨.៧៩៦	-	-	៨៩២.៣១៤.៩០៣
មូលបត្របំណុលបានបោះផ្សាយ	-	-	-	-	-
បំណុលភតិសន្យា	២០.៥០៥.៩៧៥	-	-	-	២០.៥០៥.៩៧៥
បំណុលបន្ទាប់បន្សំ	៣០.២១៤.៦៥៣	-	-	-	៣០.២១៤.៦៥៣
បំណុលផ្សេងៗ	៨.២៤៩.៧១៧	២០៧.០២៩	៥១០	-	៨.៤៥៧.២៥៦
	<u>៣.៩៦៦.៣៦៤.១២៩</u>	<u>៥១៥.២៧៤.៨៩៨</u>	<u>១០.៥៥០</u>	<u>-</u>	<u>៤.៤៨១.៦០៩.៥៧៧</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៥៣៦.០៣៩.១១៧</u>	<u>១៩១.៣៩៣.៨៦៤</u>	<u>៥២៤.៥៧៣</u>	<u>១៣២.៤២០</u>	<u>៧២៨.០៨៩.៩៧៤</u>
គិតជាពាន់រៀល	<u>២.១៥៧.៥៥៧.៤៤៦</u>	<u>៧៧០.៣៦០.៣០៣</u>	<u>២.១១១.៤០៦</u>	<u>៥៣២.៩៩១</u>	<u>២.៩៣០.៥៦២.១៤៦</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សម្រាប់ប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ថៃបាត	ឡាវ	សរុប
៣១ ធ្នូ ២០២៣					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៧៨.០៤៣.២២៩	៣៦.២៤១.២៥២	៣០៨.៨០១	-	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៥៩.៣១៨.៩៨៦	៣៩.៨៤៤.៣៦៤	-	-	៩៩.១៦៣.៣៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៦.៣៥៣.៧១៥	៧៨៧.១០១	៤៦.៨២៩	៦៣៩.២៤១	១៧.៨២៦.៨៨៦
ឥណទាន និងបុរេប្រទានអតិថិជន	៤.៣០០.៦២៦.៦៣៩	៦០៤.៥៥៣.៤៦៤	៨៦៧.១៩៣	-	៤.៩០៦.០៤៧.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុវត្ថុសម្រាប់ FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០២.៤៤៩	២.៦៨៤	-	-	២.៧០៥.១៣៣
	<u>៤.៤៥៧.០៩៨.៧៧៣</u>	<u>៦៨១.៤២៨.៨៥៥</u>	<u>១.២២២.៨២៣</u>	<u>៦៣៩.២៤១</u>	<u>៥.១៤០.៣៨៩.៧០២</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០៩.៧៦៥.៣៦៤	៦១.៨៨១	-	-	១០៩.៨២៧.២៤៥
ប្រាក់បញ្ញើរបស់អតិថិជន	២.៧៦៨.៦៣៦.៧៧៦	២៣១.៦៨៥.៦២៥	៥១.៥៨៣	-	៣.០០០.៣៧៣.៩៨៤
ប្រាក់កម្ចី	១.១៤៤.១០១.៣៣៤	២៥០.៦៩៣.០២៦	-	-	១.៣៩៤.៧៩៤.៣៦០
មូលបត្របំណុលបានបោះផ្សាយ	-	-	-	-	-
បំណុលកកស្ទះ	១៩.៩២២.៥៩១	-	-	-	១៩.៩២២.៥៩១
បំណុលបន្ទាប់បន្សំ	៥០.៨០៤.៣៦៤	-	-	-	៥០.៨០៤.៣៦៤
បំណុលផ្សេងៗ	៥.៧៦៨.៥០៦	២៩៣.០៩០	៩៩០	-	៦.០៦២.៥៨៦
	<u>៤.០៩៨.៩៩៨.៩៣៥</u>	<u>៤៨៦.៧៣៣.៦២២</u>	<u>៥២.៥៧៣</u>	<u>-</u>	<u>៤.៥៨១.៧៨៥.១៣០</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៣៥៨.០៥៩.៨៣៨</u>	<u>១៩៤.៦៩៥.២៣៣</u>	<u>១.១៧០.២៥០</u>	<u>៦៣៩.២៤១</u>	<u>៥៨៨.៦០៤.៥៧២</u>
គិតជាពាន់រៀល	<u>១.៤៦២.៨៣៧.៨៣៨</u>	<u>៨១១.៦៧០.០៦៨</u>	<u>៤.៧៨០.៤៧១</u>	<u>២.៦១១.២៩៩</u>	<u>២.២៨១.៨៩៩.៦៧៦</u>

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

ការវិភាគខាងក្រោមនេះគឺផ្អែកទៅលើការសន្មតថា អត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់រៀល និងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់បាត មិនមានការកើនឡើង ឬ ថយចុះ លើស/ក្រោម ២% ឬ -២% ទេ ដែលត្រូវបានកំណត់ដោយផ្អែកទៅលើការប្រែប្រួលជាមធ្យមនៃអត្រាប្តូរប្រាក់ ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

	៣១ ធ្នូ ២០២៤		៣១ ធ្នូ ២០២៣	
	-២%	+២%	-២%	+២%
	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(៣.៧៥២.៨២១)	៣.៩០៥.៩៩៧	(៣.៨៩៥.៩៨៥)	៤.០៥៥.០០៥
ប្រាក់បាត	(១០.២៨៦)	១០.៧០៦	(២២.៩៨៧)	២៣.៨៨៣
	<u>(៣.៧៦៣.១០៧)</u>	<u>៣.៩១៦.៧០៣</u>	<u>(៣.៩១៨.៩៧២)</u>	<u>៤.០៧៨.៨៨៨</u>
គិតជាពាន់រៀល	<u>(១៥.១៤៦.៥០៦)</u>	<u>១៥.៧៦៤.៧៣០</u>	<u>(១៦.០០៨.៨៣៧)</u>	<u>១៦.៦៦២.២៥៧</u>

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃមូលបត្រ

ហានិភ័យតម្លៃមូលបត្រគឺជាហានិភ័យដែលការប្រែប្រួលតម្លៃមូលបត្រលើទីផ្សារ នឹងធ្វើឱ្យមានការប្រែប្រួលដល់ប្រាក់ចំណូល ឬ តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានការវិនិយោគមូលបត្រ ដែលត្រូវប្រែប្រួលតាមការផ្លាស់ប្តូរតម្លៃលើទីផ្សារទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ធនាគារ ភាគច្រើនកើតឡើងពីកម្ចីដែលមានអត្រាអថេរ ប្រសិនបើមាន ដែលធ្វើឱ្យធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ៣៦,១១% នៃប្រាក់កម្ចីសរុបរបស់ធនាគារ (២០២៣ ៖ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ២២,៤១% នៃប្រាក់កម្ចីសរុបរបស់ធនាគារ)។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារដែរ។

ធនាគារមានគោលការណ៍កំណត់កម្រិតនៃភាពមិនស្មើគ្នានៃការកំណត់អត្រាការប្រាក់ ដែលត្រូវបានអនុវត្តហើយអ្នកគ្រប់គ្រងតែងតែត្រួតពិនិត្យភាពមិនស្មើគ្នានោះ។ លើសពីនេះអ្នកគ្រប់គ្រងតែងតែវិភាគនិងព្យាករណ៍ពីការផ្លាស់ប្តូរដែលរំពឹងទុកនៃអត្រាការប្រាក់ និងគ្រប់គ្រងហានិភ័យអត្រាការប្រាក់ លំហូរសាច់ប្រាក់ដោយវាយតម្លៃទៅលើផលប៉ះពាល់ និងសកម្មភាពដែលបានកើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ ទ្រព្យសកម្ម និងបំណុលតាមតម្លៃយោងត្រូវបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១០១.០២៦.៩៤៤	១០១.០២៦.៩៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	-	២.៦៤៦.៥៣៥	៦.១៥៨.៨៣៩	-	-	៧៩.៦០៣.៦៤៨	៨៨.៤០៩.០២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៨៩.៦២៦.៦៥៨	-	-	-	-	៣.១៦២.៤៥៣	៩២.៧៨៩.១១១
ឥណទាន និងបុរេប្រទានអតិថិជន	៤.៥៩៦.៤១៥	១០.៩០៨.៣២៣	៧៥.០៧៨.៣៨១	១.៨១២.៦៣៩.៣២២	៣.០២២.៤១០.១៤៤	-	៤.៩២៥.៦៣២.៥៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលម្ចាស់ផ្សេងៗ	-	-	-	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៧៨៨.១៣៤	១.៧៨៨.១៣៤
	៩៤.២២៣.០៧៣	១៣.៥៥៤.៨៥៨	៨១.២៣៧.២២០	១.៨១២.៦៣៩.៣២២	៣.០២២.៤១០.១៤៤	១៨៥.៦៣៤.៩៣៤	៥.២០៩.៦៩៩.៥៥១
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៩.៥៨៨.៥៣៧	១៤.៨៦៤.៥៨២	៥៧.៥៤១.៥២៦	៥.០៨៤.០២៥	-	-	១០៧.០៧៨.៦៧០
ប្រាក់បញ្ញើរបស់អតិថិជន	៦៧៧.០៥៣.១៤២	៦៥៦.៣០០.៧២៩	១.៩១៧.៧៦៤.២៧៣	១៧០.៨២៣.១០៩	១.០៩៦.៨៦៧	-	៣.៤២៣.០៣៨.១២០
ប្រាក់កម្ចី	៣៤.០២២.៦៥៧	៩៣.៩៨៨.៨៥៩	៥៤១.៨៧៥.១៣១	២២២.៤២៨.២៥៦	-	-	៨៩២.៣១៤.៩០៣
បំណុលកកស្ទះ	៤៥៦.៦១៨	៨៤១.១០០	៣.៦៧៩.៦៩១	១២.៤៤១.០៩៧	៣.០៨៧.៤៦៩	-	២០.៥០៥.៩៧៥
បំណុលបន្ទាប់បន្សំ	-	-	-	៣០.២១៤.៦៥៣	-	-	៣០.២១៤.៦៥៣
បំណុលផ្សេងៗ	-	-	-	-	-	៨.៤៥៧.២៥៦	៨.៤៥៧.២៥៦
	៧៤១.១២០.៩៥៤	៧៦៥.៩៩៥.២៧០	២.៥២០.៨៦០.៦២១	៤៤០.៩៩១.១៤០	៤.១៨៤.៣៣៦	៨.៤៥៧.២៥៦	៤.៤៨១.៦០៩.៥៧៧
គម្លាតការប្រែប្រួលអត្រាការប្រាក់	(៦៤៦.៨៩៧.៨៨១)	(៧៥២.៤៤០.៤១២)	(២.៤៣៩.៦២៣.៤០១)	១.៣៧១.៦៤៨.១៨២	៣.០១៨.២២៥.៨០៨	១៧៧.១៧៧.៦៧៨	៧២៨.០៨៩.៩៧៤
គិតជាពាន់រៀល	(២.៦០៣.៧៦៣.៩៧២)	(៣.០២៨.៥៧២.៦៥៨)	(៩.៨១៩.៤៨៤.១៨៩)	៥.៥២០.៨៨៣.៩៣៣	១២.១៤៨.៣៥៨.៨៧៧	៧១៣.១៤០.១៥៥	២.៩៣០.៥៦២.១៤៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១១៤.៥៩៣.២៨២	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	-	៧.៦៥៨.៩៧៤	៥២២.១៧៣	-	-	៩០.៩៨២.២០៣	៩៩.១៦៣.៣៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	-	-	-	-	១៧.៨២៦.៨៨៦	១៧.៨២៦.៨៨៦
ឥណទាន និងបុរេប្រទានអតិថិជន	២.៩៣៨.៦៣២	៩.៨៦២.៧៥៩	១០៣.៩៥៤.៩២២	១.៨៨០.៤២៩.៣៥៩	២.៩០៨.៨៦១.៦២៤	-	៤.៩០៦.០៤៧.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលម៉ឺនផ្សេងៗ	-	-	-	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	២.៧០៥.១៣៣	២.៧០៥.១៣៣
	២.៩៣៨.៦៣២	១៧.៥២១.៧៣៣	១០៤.៤៧៧.០៩៥	១.៨៨០.៤២៩.៣៥៩	២.៩០៨.៨៦១.៦២៤	២២៦.១៦១.២៥៩	៤.១៤០.៣៨៩.៧០២
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០.៣៤៦.៧៥៥	៦.២៦៥.៥៩៦	៨១.៦៦៣.៨២០	១.៥៥១.០៧៤	-	-	១០៩.៨២៧.២៤៥
ប្រាក់បញ្ញើរបស់អតិថិជន	៣៦៦.០៣៥.៣២៤	៦៤៩.៨៥៧.៩៤០	១.៨៦៩.៧៣៦.៥៩៥	១១៣.៨៤៣.៦៤១	៩០០.៤៨៤	-	៣.០០០.៣៧៧.៩៨៤
ប្រាក់កម្ចី	៣៨.៩៧៧.០៩៩	១០៦.៥៦៤.៤០៨	៤២០.៦៣៧.៦៧២	៨២៧.៣៩៧.២៨៥	១.២១៧.៨៩៦	-	១.៣៩៤.៧៩៤.៣៦០
បំណុលកកស្ទះ	៤៦០.២២៤	៨៧៨.៨៩២	៣.៦៦៥.៨៩៧	១១.២៦៨.៨៨៨	៣.៦៤៨.៦៩០	-	១៩.៩២២.៥៩១
បំណុលបន្ទាប់បន្សំ	-	-	-	៥០.៨០៤.៣៦៤	-	-	៥០.៨០៤.៣៦៤
បំណុលផ្សេងៗ	-	-	-	-	-	៦.០៦២.៥៨៦	៦.០៦២.៥៨៦
	៤២៥.៨១៩.៤០២	៧៦៣.៥៦៦.៨៣៦	២.៣៧៥.៧០៣.៩៨៤	១.០០៤.៨៦៥.២៥២	៥.៧៦៧.០៧០	៦.០៦២.៥៨៦	៤.៥៨១.៧៨៥.១៣០
គម្លាតការប្រែប្រួលអត្រាការប្រាក់	(៤២២.៨៨០.៧៧០)	(៧៤៦.០៤៥.១០៣)	(២.២៧១.២២៦.៨៨៩)	៨៧៥.៥៦៤.១០៧	២.៩០៣.០៩៤.៥៥៤	២២០.០៩៨.៦៧៣	៥៥៨.៦០៤.៥៧២
គិតជាពាន់រៀល	(១.៧២៧.៤៦៧.៩៤៥)	(៣.០៤៧.៥៩៤.២៤៦)	(៩.២៧៧.៩៦១.៨៤២)	៣.៥៧៦.៦៧៩.៣៧៧	១១.៨៥៩.១៤១.២៥៣	៨៩៩.១០៣.០៧៩	២.២៨១.៨៩៩.៦៧៦

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ចំណេញ-ខាតមិនប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។ មិនមានសមាសធាតុមូលធនផ្សេងទៀត ដែលងាយនឹងប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។

តារាងខាងក្រោមនេះសង្ខេបអំពីផលប៉ះពាល់នៃចំណេញក្រោយពន្ធរបស់ធនាគារ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៣។

	ផលប៉ះពាល់លើ ប្រាក់ចំណេញក្រោយពន្ធ	
	ដុល្លារអាមេរិក	ពាន់រៀល
២០២៤		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	៩.៤២៩.៧៩៧	៣៧.៩៥៤.៩៣៣
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(៩.៤២៩.៧៩៧)	(៣៧.៩៥៤.៩៣៣)
២០២៣		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	១៧.៣១៤.៧៧០	៧០.៧៣០.៨៣៥
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(១៧.៣១៤.៧៧០)	(៧០.៧៣០.៨៣៥)

៣៤.៣ ហានិភ័យសាច់ប្រាក់នាយស្រួល

ហានិភ័យសាច់ប្រាក់នាយស្រួល គឺជាហានិភ័យដែលធនាគារ មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់នាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់នាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដែលជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់នាយស្រួល។ ជាងនេះទៅទៀត គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារ បានមកពីការដាក់ដើមទុនរបស់ភាគទុនិក ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទៅតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ក)

	១ខែ ដុល្លារអាមេរិក	១ខែ ដៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ដៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ដៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១០១.០២៦.៩៤៤	-	-	-	-	១០១.០២៦.៩៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៧៩.៦០៣.៦៤៨	២.៦៥៤.១៩៤	៦.២១៨.៥២៦	-	-	៨៨.៤៧៦.៣៦៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.៨៤៩.៦០២	-	-	-	-	៩២.៨៤៩.៦០២
ឥណទាន និងបុរេប្រទានអតិថិជន	១០២.២៩៥.០២៣	១២០.៦៣០.៥៨៥	៥៣៦.៦៣៩.៦៨៤	៣.២៤១.៤៧៥.១២៣	៣.៤២៤.៧៣៨.៨៣៧	៧.៤២៥.៧៣៩.២៥២
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលម្ចាស់ផ្សេងៗ	៥៣.៧៥៥	-	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មផ្សេងៗ	១.៧៨៨.១៣៤	-	-	-	-	១.៧៨៨.១៣៤
	៣៧៧.៥៧៧.១០៦	១២៣.២៨៤.៧៧៩	៥៤២.៨៥៨.២១០	៣.២៤១.៤៧៥.១២៣	៣.៤២៤.៧៣៨.៨៣៧	៧.៧០៩.៩៣៨.០៥៥
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៩.៦០៨.០៣២	១៥.០១២.២៩៣	៥៩.៤៨៣.១៨៧	៥.៩២២.៣៥៧	-	១១០.០២៥.៨៦៩
ប្រាក់បញ្ញើរបស់អតិថិជន	៦៧៧.៩២០.១៤៥	៦៦៣.៧៧១.៨៥០	១.៩៩០.៩៧៣.៨២៩	១៩៥.៩៥៣.០០៣	១.៦៩២.០៦៧	៣.៥៣០.៣១០.៨៨៤
ប្រាក់កម្ចី	៣៤.៧៧៣.១៤៣	១០១.៤៨៩.២៦៧	៥៧១.៦៧៦.៩៤៥	២៣៧.២៥៧.៣០០	-	៩៤៥.១៩៦.៦៥៥
បំណុលកកិសន្យា	៥៩៤.៩៣២	១.០៩៦.០៣២	៤.៧៣៧.០០០	១៥.២០៤.២២៥	៣.៤២៨.៥០៦	២៥.០៦០.៦៩៥
បំណុលបន្ទាប់បន្សំ	-	-	១២.៣៣៥.៦៦៧	២២.៣៤២.០៨៣	-	៣៤.៦៧៧.៧៥០
បំណុលផ្សេងៗ	៨.៤៥៧.២៥៦	-	-	-	-	៨.៤៥៧.២៥៦
	៧៥១.៣៥៣.៥០៨	៧៨១.៣៦៩.៤៤២	២.៦៣៩.២០៦.៦២៨	៤៧៦.៦៧៨.៩៦៥	៥.១២០.៥៧៣	៤.៦៥៣.៧២៩.១១៩
គម្លាតសាច់ប្រាក់ងាយស្រួល	(៣៧៣.៧៧៦.៤០២)	(៦៥៨.០៨៤.៦៦៣)	(២.០៩៦.៣៤៨.៤១៨)	២.៧៦៤.៧៩៦.១៥៥	៣.៤១៩.៦១៨.២៦៤	៣.០៥៦.២០៥.៩៣៦
គិតជាពាន់រៀល	(១.៥០៤.៤៥០.០១៨)	(២.៦៤៨.៧៩០.៧៦៩)	(៨.៤៣៧.៨០២.៣៨២)	១១.១២៨.៣០៤.៥២៤	១៣.៧៦៣.៩៦៣.៥១២	១២.៣០១.២២៤.៨៦៧
ខ្ទង់ប្រាក់តារាងតុល្យភាព						
ហួសពីថ្ងៃទី៣១ ឆ្នាំ២០២៣ ដែលបានអនុម័តរួច តែមិនបានប្រើ - ឥណទានមានកាលកំណត់						
ឥណទានវិបារប័ន និងការធានា	១.៨៧៥.៧០៦	-	-	-	-	១.៨៧៥.៧០៦
គិតជាពាន់រៀល	៧.៥៤៩.៧១៧	-	-	-	-	៧.៥៤៩.៧១៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ក)

	១ខែ ដុល្លារអាមេរិក	១ខែ ដៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ដៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ដៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១១៤.៥៩៣.២៨២	-	-	-	-	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៩០.៩៨២.២០៣	៧.៦៧៧.៤៣៨	៥២៦.៤៧១	-	-	៩៩.១៨៦.១១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៧.៨២៦.៨៨៦	-	-	-	-	១៧.៨២៦.៨៨៦
ឥណទាន និងបុរេប្រទានអតិថិជន	១៨៨.១៦៦.៣៩៣	២៨៣.៩១៥.៨៩១	១.២១២.៧៧០.៩៩៩	៤.២០៣.៨០៥.៣៤៧	១.២១៤.០៦៦.៦៥១	៧.១០២.៧២៥.២០១
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងដែលត្រូវសម្របក្នុងចំណូលម្ចាស់ផ្សេងៗ	៥៣.៧៥៥	-	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មផ្សេងៗ	២.៧០៥.១៣៣	-	-	-	-	២.៧០៥.១៣៣
	៤១៤.៣២៧.៦១២	២៩១.៥៩៣.២៨៩	១.២១៣.២៩៧.៤៧០	៤.២០៣.៨០៥.៣៤៧	១.២១៤.០៦៦.៦៥១	៧.៣៣៧.០៩០.៣៦៩
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០.៣៨៩.៨០១	៦.៣៤៤.៤៦២	៨៤.៧៨៩.០៤៧	១.៨៥៧.៣៩៧	-	១១៣.៣៨០.៧០៧
ប្រាក់បញ្ញើរបស់អតិថិជន	៣៦៦.៦៤១.៨៦៣	៦៥៧.៥៨២.៩០៣	១.៩៦៥.២៥៧.៧៩៤	១៣៣.៩៦១.២០០	១.៣៤៤.០៦៩	៣.១២៤.៧៨៧.៨២៩
ប្រាក់កម្ចី	៩៨.៩៤៣.៩៦០	១៧២.៣៣៥.៩៣៧	៥៥១.១១៦.២១៥	៦៦៧.៥៥៩.២២៧	១៥៤.៥៤៥	១.៤៩០.១០៩.៨៨៤
បំណុលកកិសន្យា	៥៩១.៨៤៦	១.១២៤.៨៦៦	៤.៦៦៤.៨៦៦	១៣.៩៤០.៦២៩	៤.១០៤.៤០៨	២៤.៤២៦.៦១៥
បំណុលបន្ទាប់បន្សំ	-	-	១៧.៧៥១.៧៧៧	៤២.៩៤៣.៨៩៥	-	៦០.៦៥៥.៦៧២
បំណុលផ្សេងៗ	៦.០៦២.៥៨៦	-	-	-	-	៦.០៦២.៥៨៦
	៤៩២.៦៣០.០៩៦	៨៣៧.៣៨៨.១៦៨	២.៦២៣.៥៧៩.៦៩៩	៨៦០.២៦២.៣៤៨	៥.៦០៣.០២២	៤.៨១៩.៤៦៣.២៩៣
គម្លាតសាច់ប្រាក់ងាយស្រួល	(៧៨.៣០២.៤៤៤)	(៥៤៥.៧៩៤.៨៧៩)	(១.៤១០.២៨២.២២៩)	៣.៣៤៣.៥៤២.៩៩៩	១.២០៨.៤៦៣.៦២៩	២.៥១៧.៦២៧.០៧៦
គិតជាពាន់រៀល	(៣១៩.៨៦៥.៤៨៤)	(២.២២៩.៥៧២.០៨១)	(៥.៧៦១.០០២.៩០៥)	១៣.៦៤៨.៣៧៣.១៥១	៤.៩៣៦.៥៧៣.៩២៤	១០.២៨៤.៥០០.៦០៥
ខ្ទង់ត្រូវការពិគ្រោះ						
ហ្វាស៊ីលីតឥណទានដែលបានអនុម័តរួច តែមិនបានប្រើ - ឥណទានមានកាលកំណត់	៣.១៤៥.៣៥២	-	-	-	-	៣.១៤៥.៣៥២
គិតជាពាន់រៀល	១២.៨៤៨.៧៦៣	-	-	-	-	១២.៨៤៨.៧៦៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) កម្រិតតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាននៃធាតុចូល ដែលបានប្រើក្នុងការកំណត់តម្លៃសមស្រប ធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នានៅក្នុងស្តង់ដាគណនេយ្យ។ ការពន្យល់អំពី កម្រិតនីមួយៗ ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដែលវាស់វែងនិងទទួលស្គាល់តាមតម្លៃ សមស្រប គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តាមមូលដ្ឋានដែលបានកើតឡើង។

	កម្រិត១ ដុល្លារអាមេរិក	កម្រិត២ ដុល្លារអាមេរិក	កម្រិត៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI				
មូលបត្រកម្ពុជា	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៦.៣៦៤	២១៦.៣៦៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI				
មូលបត្រកម្ពុជា	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៩.៥៨៩	២១៩.៥៨៩

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ក) កម្រិតតម្លៃសមស្រប (ត)

កម្រិត ១ ៖ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលបានជួញដូរនៅលើទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺផ្អែកទៅលើតម្លៃដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធនាគារកាន់កាប់ គឺជាតម្លៃដាក់លក់បច្ចុប្បន្ន។ ឧបករណ៍ទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងកម្រិត១។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើធាតុចូលសំខាន់ៗមិនអាចសង្កេតបាន (កម្រិត៣)
មូលបត្រកម្មសិទ្ធិមិនបានចុះបញ្ជីគឺជាការវិនិយោគក្នុង ការិយាល័យឥណទានកម្ពុជា (CBC) ដែលវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរទេ ហើយធនាគារបានជ្រើសរើសទទួលស្គាល់លើកដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាម FVOCI ។ ទាំងនេះគឺជាវិធីសាស្ត្រក្នុងការវិនិយោគ ហើយធនាគារយល់ឃើញថា ការចាត់ថ្នាក់បែបនេះមានភាពសមស្របជាង។
តម្លៃសមស្របនៃ FVOCI ត្រូវបានកំណត់ផ្អែកទៅតាមតម្លៃបច្ចុប្បន្ន និងអត្រាអប្បបរមាដែលបានប្រើ ដោយកែតម្រូវទៅតាមភាគីដៃគូ ឬ ហានិភ័យឥណទានរបស់ធនាគារផ្ទាល់។
មិនមានចំណេញ/ខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ ប្រាក់បញ្ញើរបស់អតិថិជនដែលមានរយៈពេលនៅសល់មួយឆ្នាំ ឬលើស ត្រូវបានរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារផ្តល់អត្រាការប្រាក់ប្រហែលនឹងឧបករណ៍ដែលមាន កាលកំណត់ និងរយៈពេលស្រដៀងគ្នា។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ទីផ្សារទេ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(v) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់ថេរ មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់អថេរ ត្រូវបានកំណត់តម្លៃឡើងវិញតាមការិយបរិច្ឆេទ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រាការប្រាក់របស់វាប្រហាក់ប្រហែលនឹងអត្រាទីផ្សារនៃប្រាក់កម្ចីដែលមានលក្ខខណ្ឌ និងកាលផុតកំណត់ស្រដៀងគ្នា។

(vi) មូលបត្របំណុល

ជាទូទៅតម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺផ្អែកទៅតាមតម្លៃដាក់លក់ និងតម្លៃទីផ្សារដែលអាចសង្កេតបាន នាការិយបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដែលផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

៣៤.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន នៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ យ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	៦០០.០០០.០០០	២.៤១៥.០០០.០០០	៦០០.០០០.០០០	២.៤៥១.០០០.០០០
ទុនបម្រុង	៩១.៩៤៤.៧៩៦	៣៧០.០៧៧.៨០៤	៩១.៩៤៤.៧៩៦	៣៧៥.៥៩៤.៤៩២
ចំណេញរក្សាទុក (*)	១៩៦.៩២៧.៣៨៩	៧៩២.៦៣២.៧៤២	១៩៤.៧១៦.៣៤៥	៧៩៥.៤១៦.២៦៩
ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ	៩៥.៧៦៤.៧៦១	៣៨៥.៤៥៣.១៦៣	៨៦.៩២០.៥៨៤	៣៥៥.០៧០.៥៨៦
ដក៖ ទ្រព្យសកម្មអរូបី និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម	(៣០.៨០២.១៥៥)	(១២៣.៩៧៨.៦៧៤)	(១៦.៤៨០.២៩៣)	(៦៧.៣២១.៩៩៧)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១.៧០៥.៥១៥)	(៦.៨៦៤.៦៩៨)	(៨១៧.៣០៣)	(៣.៣៣៨.៦៨៥)
	<u>៩៥២.១២៩.២៧៦</u>	<u>៣.៨៣២.៣២០.៣៣៧</u>	<u>៩៥៦.២៨៤.១២៩</u>	<u>៣.៩០៦.៤២០.៦៦៥</u>
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ (**)	៥៨.៨០៤.៩៦១	២៣៦.៦៨៩.៩៦៨	៤៧.៤១១.៣៥៩	១៩៣.៦៧៥.៤០២
បំណុលបន្ទាប់បន្សំអនុម័តដោយធនាគារកណ្តាល	៣០.០០០.០០០	១២០.៧៥០.០០០	៥០.៥០០.០០០	២០៦.២៩២.៥០០
	<u>៨៨.៨០៤.៩៦១</u>	<u>៣៥៧.៤៣៩.៩៦៨</u>	<u>៩៧.៩១១.៣៥៩</u>	<u>៣៩៩.៩៦៧.៩០២</u>
មូលនិធិផ្ទាល់សុទ្ធសរុប	<u>១.០៤០.៩៣៤.២៣៧</u>	<u>៤.១៨៩.៧៦០.៣០៥</u>	<u>១.០៥៤.១៩៥.៤៨៨</u>	<u>៤.៣០៦.៣៨៨.៥៦៧</u>

(*) ចំពោះការគណនាមូលនិធិផ្ទាល់សុទ្ធ ចំណេញរក្សាទុកត្រូវបានកំណត់ចំនួន ដើម្បីធានានូវអនុលោមភាពតាមតម្រូវការចំណេញរក្សាទុកអតិបរមា ២០%។

(**) ចំនួននេះរួមបញ្ចូលនូវចំនួនប៉ះពាល់នៃសំវិធានធនតាមច្បាប់ ដែលទាក់ទងនឹងសំវិធានធនតាមច្បាប់នៃបង្ការការប្រាក់ត្រូវទទួលបានចំនួន ៩.៨៦៧.៧៣៥ ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យប្រកបន្ថែមទៅលើ ‘សំវិធានធនទូទៅ’ ក្នុងដើមទុនថ្នាក់ទី២ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។